

WARSA 2017

តារាង ឧបករណ៍ប្រើប្រាស់ប្រាសាទប្រាសាទ
BANTANG AWIG-AWIG DESA PAKRAMAN PANCORAN

		គោដ្ឋ
		Kaca
មុខដំបូល		១៣១
MURDDHA CITTA		1
ប្រាសាទស្វាយ	ប្រាសាទស្វាយ	1២១
PRATHAMAS SARGAH	ARAN LAN WAWIDANGAN	3
ឌីវីយ៉ាស្វាយ	ប្រាសាទស្វាយ	1១១
DWITIYAS SARGAH	PAMIKUKUH LAN PATITIS	5
ត្រីវីយ៉ាស្វាយ	ស្វាយ ត្រីវីយ៉ាស្វាយ	1៤១
TRTIYAS SARGAH	SUKERTA TATA PAKRAMAN	6
	ប្រាសាទ 1៣១ ប្រាសាទ	1៤១
	Palet 1 Indik Krama	6
	ប្រាសាទ 1២១ ប្រាសាទ	1៣២១
	Palet 2 Indik Prajuru lan Kerta Desa.....	12
	ប្រាសាទ 1២១ ប្រាសាទ	1៣៣១
	Palet 3 Indik Kulkul	17
	ប្រាសាទ 1៣១ ប្រាសាទ	1៣៤១
	Palet 4 Indik Paruman	19
	ប្រាសាទ 1១១ ប្រាសាទ	1២២១
	Palet 5 Indik Druwen Desa	23
	ប្រាសាទ 1៤១ ប្រាសាទ	1២១១
	Palet 6 Indik Panyanggran Banjar	25
ប្រាសាទស្វាយ	ស្វាយ ត្រីវីយ៉ាស្វាយ	1២១១
CATURTHAS SARGAH	SUKERTA TATA AGAMA	25
	ប្រាសាទ 1៣១ ប្រាសាទ	1២១១
	Palet 1 Indik Dewa Yadnya	25

បញ្ជីឈ្មោះ
PANCAMAS SARGAH

បញ្ជី ១ ហិរញ្ញវត្ថុ យក	១២៣
Palet 2 Indik Resi Yadnya	33
បញ្ជី ២ ហិរញ្ញវត្ថុ យក	១២៣
Palet 3 Indik Pitra Yadnya	35
បញ្ជី ៣ ហិរញ្ញវត្ថុ យក	១២៣
Palet 4 Indik Manusa Yadnya	43
បញ្ជី ៤ ហិរញ្ញវត្ថុ យក	១៣១
Palet 5 Indik Bhuta Yadnya	44

សូក្រតា តា បាវ៉ូន	១៣៤
SUKERTA TATA PAWONGAN	46
បញ្ជី ១ ហិរញ្ញវត្ថុ បាវ៉ូន	១៣៤
Palet 1 Indik Pawiwahan	46
បញ្ជី ២ ហិរញ្ញវត្ថុ បាវ៉ូន	១៣៥
Palet 2 Indik Nyapihan	48
បញ្ជី ៣ ហិរញ្ញវត្ថុ បាវ៉ូន	១៣៥
Palet 3 Indik Sentana	49
បញ្ជី ៤ ហិរញ្ញវត្ថុ បាវ៉ូន	១៣៦
Palet 4 Indik Warisan	50

បញ្ជីឈ្មោះ
SASTHAS SARGAH

សូក្រតា តា បាវ៉ូន	១៣៦
SUKERTA TATA PALEMAHAN	50
បញ្ជី ១ ហិរញ្ញវត្ថុ បាវ៉ូន	១៣៦
Palet 1 Indik Karang, Tegal, lan Carik	50
បញ្ជី ២ ហិរញ្ញវត្ថុ បាវ៉ូន	១៣៧
Palet 2 Indik Papayonan	52
បញ្ជី ៣ ហិរញ្ញវត្ថុ បាវ៉ូន	១៣៧
Palet 3 Indik Wawangunan	54
បញ្ជី ៤ ហិរញ្ញវត្ថុ បាវ៉ូន	១៣៧
Palet 4 Indik Wawalungan	55
បញ្ជី ៥ ហិរញ្ញវត្ថុ បាវ៉ូន	១៣៧
Palet 5 Indik Bhaya	57

សម្ព័ន្ធស្វាមី	វិចារណសម័យ 195
SAPTAMAS SARGAH	WICARA LAN PAMIDANDA 59
	បញ្ចប់ ១៧ ហិក្ខុវិចារណ 195
	Palet 1 Indik Wicara 59
	បញ្ចប់ ១៧ ហិក្ខុវិចារណ 101
	Palet 2 Indik Pamidanda 60
សម្ព័ន្ធស្វាមី	ក្បួនប្រកាសវិចារណ 101
ASTAMAS SARGAH	NGUWAH-UWUHIN AWIG-AWIG 62
សម្ព័ន្ធស្វាមី	សមាប្ប 101
NAWAMAS SARGAH	SAMAPTA 63
ក្របខណ្ឌ	
LEPIHAN :	
១៧ ហិក្ខុវិចារណ គ្រាស បញ្ចប់ 101	
I. TATINASAN NYASA LAN SASANTI 67	
១៧ ហិក្ខុវិចារណ គ្រាស បញ្ចប់ 101	
II. PETA WAWIDANGAN DESA PAKRAMAN 69	
១៧ ប្រកាស បញ្ចប់ ហិក្ខុវិចារណ 101	
III. PRAWARTAKA PANYURATAN AWIG-AWIG 70	

ក្រុងប៉េស្ស៊ីមស្តាហ្វាល់ស៊ីង

ស៊ីឡេ ឆាត្តិ ម៉ែបុរ បេតស្តបត្តិឲ្យ ម៉ែតើ វីរី ហង្សតា ឆាត្តា ឆាត្តា ឆាត្តា

dados pasahang, luwire :

na. Pawongan, inggih punika : gebogan krama rawuhing warga desa maka sami

ပုခ

13

yah

191

101

0

P

16

1999, 2000, 2001, 2002, 2003, 2004, 2005, 2006, 2007, 2008, 2009, 2010, 2011, 2012, 2013, 2014, 2015, 2016, 2017, 2018, 2019, 2020, 2021, 2022, 2023, 2024, 2025, 2026, 2027, 2028, 2029, 2030, 2031, 2032, 2033, 2034, 2035, 2036, 2037, 2038, 2039, 2040, 2041, 2042, 2043, 2044, 2045, 2046, 2047, 2048, 2049, 2050, 2051, 2052, 2053, 2054, 2055, 2056, 2057, 2058, 2059, 2060, 2061, 2062, 2063, 2064, 2065, 2066, 2067, 2068, 2069, 2070, 2071, 2072, 2073, 2074, 2075, 2076, 2077, 2078, 2079, 2080, 2081, 2082, 2083, 2084, 2085, 2086, 2087, 2088, 2089, 2090, 2091, 2092, 2093, 2094, 2095, 2096, 2097, 2098, 2099, 2100, 2101, 2102, 2103, 2104, 2105, 2106, 2107, 2108, 2109, 2110, 2111, 2112, 2113, 2114, 2115, 2116, 2117, 2118, 2119, 2120, 2121, 2122, 2123, 2124, 2125, 2126, 2127, 2128, 2129, 2130, 2131, 2132, 2133, 2134, 2135, 2136, 2137, 2138, 2139, 2140, 2141, 2142, 2143, 2144, 2145, 2146, 2147, 2148, 2149, 2150, 2151, 2152, 2153, 2154, 2155, 2156, 2157, 2158, 2159, 2160, 2161, 2162, 2163, 2164, 2165, 2166, 2167, 2168, 2169, 2170, 2171, 2172, 2173, 2174, 2175, 2176, 2177, 2178, 2179, 2180, 2181, 2182, 2183, 2184, 2185, 2186, 2187, 2188, 2189, 2190, 2191, 2192, 2193, 2194, 2195, 2196, 2197, 2198, 2199, 2200, 2201, 2202, 2203, 2204, 2205, 2206, 2207, 2208, 2209, 2210, 2211, 2212, 2213, 2214, 2215, 2216, 2217, 2218, 2219, 2220, 2221, 2222, 2223, 2224, 2225, 2226, 2227, 2228, 2229, 2230, 2231, 2232, 2233, 2234, 2235, 2236, 2237, 2238, 2239, 2240, 2241, 2242, 2243, 2244, 2245, 2246, 2247, 2248, 2249, 2250, 2251, 2252, 2253, 2254, 2255, 2256, 2257, 2258, 2259, 2260, 2261, 2262, 2263, 2264, 2265, 2266, 2267, 2268, 2269, 2270, 2271, 2272, 2273, 2274, 2275, 2276, 2277, 2278, 2279, 2280, 2281, 2282, 2283, 2284, 2285, 2286, 2287, 2288, 2289, 2290, 2291, 2292, 2293, 2294, 2295, 2296, 2297, 2298, 2299, 2300, 2301, 2302, 2303, 2304, 2305, 2306, 2307, 2308, 2309, 2310, 2311, 2312, 2313, 2314, 2315, 2316, 2317, 2318, 2319, 2320, 2321, 2322, 2323, 2324, 2325, 2326, 2327, 2328, 2329, 2330, 2331, 2332, 2333, 2334, 2335, 2336, 2337, 2338, 2339, 2340, 2341, 2342, 2343, 2344, 2345, 2346, 2347, 2348, 2349, 2350, 2351, 2352, 2353, 2354, 2355, 2356, 2357, 2358, 2359, 2360, 2361, 2362, 2363, 2364, 2365, 2366, 2367, 2368, 2369, 2370, 2371, 2372, 2373, 2374, 2375, 2376, 2377, 2378, 2379, 2380, 2381, 2382, 2383, 2384, 2385, 2386, 2387, 2388, 2389, 2390, 2391, 2392, 2393, 2394, 2395, 2396, 2397, 2398, 2399, 2400, 2401, 2402, 2403, 2404, 2405, 2406, 2407, 2408, 2409, 2410, 2411, 2412, 2413, 2414, 2415, 2416, 2417, 2418, 2419, 2420, 2421, 2422, 2423, 2424, 2425, 2426, 2427, 2428, 2429, 2430, 2431, 2432, 2433, 2434, 2435, 2436, 2437, 2438, 2439, 2440, 2441, 2442, 2443, 2444, 2445, 2446, 2447, 2448, 2449, 2450, 2451, 2452, 2453, 2454, 2455, 2456, 2457, 2458, 2459, 2460, 2461, 2462, 2463, 2464, 2465, 2466, 2467, 2468, 2469, 2470, 2471, 2472, 2473, 2474, 2475, 2476, 2477, 2478, 2479, 2480, 2481, 2482, 2483, 2484, 2485, 2486, 2487, 2488, 2489, 2490, 2491, 2492, 2493, 2494, 2495, 2496, 2497, 2498, 2499, 2500, 2501, 2502, 2503, 2504, 2505, 2506, 2507, 2508, 2509, 2510, 2511, 2512, 2513, 2514, 2515, 2516, 2517, 2518, 2519, 2520, 2521, 2522, 2523, 2524, 2525, 2526, 2527, 2528, 2529, 2530, 2531, 2532, 2533, 2534, 2535, 2536, 2537, 2538, 2539, 2540, 2541, 2542, 2543, 2544, 2545, 2546, 2547, 2548, 2549, 2550, 2551, 2552, 2553, 2554, 2555, 2556, 2557, 2558, 2559, 2560, 2561, 2562, 2563, 2564, 2565, 2566, 2567, 2568, 2569, 2570, 2571, 2572, 2573, 2574, 2575, 2576, 2577, 2578, 2579, 2580, 2581, 2582, 2583, 2584, 2585, 2586, 2587, 2588, 2589, 2590, 2591, 2592, 2593, 2594, 2595, 2596, 2597, 2598, 2599, 2600, 2601, 2602, 2603, 2604, 2605, 2606, 2607, 2608, 2609, 2610, 2611, 2612, 2613, 2614, 2615, 2616, 2617, 2618, 2619, 2620, 2621, 2622, 2623, 2624, 2625, 2626, 2627, 2628, 2629, 2630, 2631, 2632, 2633, 2634, 2635, 2636, 2637, 2638, 2639, 2640, 2641, 2642, 2643, 2644, 2645, 2646, 2647, 2648, 2649, 2650, 2651, 2652, 2653, 2654, 2655, 2656, 2657, 2658, 2659, 2660, 2661, 2662, 2663, 2664, 2665, 2666, 2667, 2668, 2669, 2670, 2671, 2672, 2673, 2674, 2675, 2676, 2677, 2678, 2679, 2680, 26

១២១

ប្រមាណស្រី

PRATHAMAS SARGAH

ហេតុអ្វីប្រមាណស្រី

ARAN LAN WAWIDANGAN DESA

ហេតុអ្វីស្រី

Pawos 1

១២១ រដ្ឋបាលប្រមាណស្រី ឈ្មោះ រដ្ឋបាលប្រមាណស្រី

(1) Desa pakraman puniki mawasta Desa Pakraman Pancoran.

១២១ តើ គេប្រមាណស្រី ឈ្មោះ រដ្ឋបាលប្រមាណស្រី ឬទេ ?

(2) Jebar kakuwub wawidangannya mawates nyatur desa, inggih punika :

ហា សិរី រដ្ឋបាល/គេប្រមាណស្រី : សិរី គេប្រមាណស្រី/គេប្រមាណស្រី

ha. Sisi lor/kaler : Sisi kidul/kelod Desa Pakraman

ក្នុង ក្រុង

Nyuh Gading;

គា សិរី រដ្ឋបាល/គេប្រមាណស្រី : សិរី គេប្រមាណស្រី/គេប្រមាណស្រី

na. Sisi wetan/kangin : Sisi kulon/kauh wana tutupan;

សា សិរី គេប្រមាណស្រី/គេប្រមាណស្រី : សិរី រដ្ឋបាល/គេប្រមាណស្រី រដ្ឋបាលប្រមាណស្រី

ca. Sisi kidul/kelod : Sisi lor/kaler Desa Pakraman Nagasari,

សិរី រដ្ឋបាល/គេប្រមាណស្រី

sisi lor/kaler Desa Pakraman

រដ្ឋបាលប្រមាណស្រី/គេប្រមាណស្រី រដ្ឋបាលប្រមាណស្រី

Yeh Silah, lan sisi lor/kaler Desa

ប្រមាណស្រី

Pakraman Beja;

ហា សិរី គេប្រមាណស្រី/គេប្រមាណស្រី : សិរី រដ្ឋបាល/គេប្រមាណស្រី/គេប្រមាណស្រី

ra. Sisi kulon/kauh : Sisi wetan/kangin Tukad Yeh Bakung lan

សិរី រដ្ឋបាល/គេប្រមាណស្រី/គេប្រមាណស្រី

Sisi wetan/kangin Tukad Bangkala.

១២១ តើ គេប្រមាណស្រី ឈ្មោះ រដ្ឋបាលប្រមាណស្រី ឬទេ ?

(3) Jebar kakuwub wawidangan sane kawengku antuk wates-wates inucap ring ajeng,

រដ្ឋបាលប្រមាណស្រី ១០៣,០៣៣ ហិកតា

wenten 501,031 etar.

- 131 ສາກສາຍຕູ້ບໍ່ ເງື່ອນໄຂ ທາດສະຫຼັບພຽງປີເກົ່າຄຸ້ມ ບຣຸຍາລີ
- (4) Sane kamanggehang ngranjing dados kakuwub wawidangan desa pakraman
ບຸກິດສິນຄ້າທຳການ :
puniki, manut dresta, luwire :
- ບາ ປູນບຸກກີ ບຮຸຍບາກຸງາກ ມີສູ່ຈຶ່ງ ບຮຸຍບາກຸງາກ ບຮຸຍາລີ
- ha. Pupulan karang paumahan sane sinanggeh palemahan desa pakraman;
- ສາ ງາມບຸກກີສິບ ທີ່ບາກຸງາກ ງາມບຸກກີ ສາກຸງາກ ບຮຸຍາລີ
- na. Setra, carik miwah tegal sane wenten ring kakuwub wawidangan desa
ບຮຸຍາລີສິນຄ້າ ມາດຕະການ ບຮຸຍບາກຸງາກ ບຮຸຍາລີ ອື່ນ
pakraman puniki sajabaning palemahan desa pakraman, manggeh
ເງື່ອນໄຂ ທາດສະຫຼັບພຽງປີເກົ່າຄຸ້ມ ບຮຸຍບາກຸງາກ ບຮຸຍາລີ
- ngranjing dados telajakan Desa Pakraman Pancoran.
- 101 ງາກ ບຮຸຍບາກຸງາກສິນຄ້າສິນຄ້າ ທາດສະຫຼັບພຽງປີເກົ່າຄຸ້ມ ບຮຸຍາລີ ທຳການ :
- (5) Desa pakraman puniki kaepah dados 3 banjar pakraman, luwire :
- ບາ ທາດສະຫຼັບພຽງປີເກົ່າຄຸ້ມ
- ha. Banjar Pakraman Pancoran;
- ສາ ທາດສະຫຼັບພຽງປີເກົ່າຄຸ້ມ ທາດສະຫຼັບພຽງປີເກົ່າຄຸ້ມ
- na. Banjar Pakraman Pancoran Kelod;
- ສາ ທາດສະຫຼັບພຽງປີເກົ່າຄຸ້ມ ສາຍ
- ca. Banjar Pakraman Yeh Kayu.
- 141 ຜູ້ບໍ່ມີບັນດາບຸກກີ ສາກສາຍຕູ້ບໍ່ ອື່ນ ສາກສາຍຕູ້ບໍ່ ວິ
- (6) Awig-awig, pararem miwah sahanan pasuaran desa, manggeh kajejerang ring
ວິທີ ສາກຸງາກ ບຮຸຍບາກຸງາກ ບຮຸຍບາກຸງາກ ສາຍ ສາຍ ສາຍ ສາຍ
jebar kakuwub wawidangan desa pakraman puniki sami, saantukan sapunika
ທາດສະຫຼັບພຽງປີເກົ່າຄຸ້ມ ທາດສະຫຼັບພຽງປີເກົ່າຄຸ້ມ ຜູ້ບໍ່ມີບັນດາບຸກກີ
banjar pakraman nenten kawenang ngardi awig-awig malih.

ဒွိတိယသွင်တရား
DWITIYAS SARGAH
ပရိစ္ဆာန်လောကဒိဋ္ဌိ
PAMIKUKUH LAN PATITIS
ပရိစ္ဆာန်လောက
Pawos 2

၇၃၈ ပရိစ္ဆာန်လောကဒိဋ္ဌိ ပရိစ္ဆာန်လောကဒိဋ္ဌိ :
Desa Pakraman Pancoran ngamanggehang pamikukuh, minakadi :

၁၃၁ ပရိစ္ဆာန်လောက

(1) Pancasila.

၁၃၁ ပရိစ္ဆာန်လောက

(2) Undang-Undang Dasar 1945.

၁၃၁ ပရိစ္ဆာန်လောက

(3) Tri Hita Karana, manut sadacara Agama Hindu.

၁၃၁ ပရိစ္ဆာန်လောက

(4) Hak Azasi Manusia (HAM).

၁၃၁ ပရိစ္ဆာန်လောက

(5) Perda Provinsi Bali sane ngindikang Desa Pakraman.

ပရိစ္ဆာန်လောက
Pawos 3

၇၃၈ ပရိစ္ဆာန်လောက ပရိစ္ဆာန်လောက :

Luwir Patitis Desa Pakraman Pancoran :

၁၃၁ ပရိစ္ဆာန်လောက

(1) Mikukuhin miwah ngrajegang Sang Hyang Agama.

၁၃၁ ပရိစ္ဆာန်လောက

(2) Nginggilang tata prawrettine maagama.

၁၃၁ ပရိစ္ဆာန်လောက

(3) Ngrajegang kasukertan desa saha pawongannya sekala lan niskala.

Pawos 4

- 6

Pawos 5

සැබෑ පත්‍රපොත :

Dasar pakraman :

၂၈၂။ သမာဓိကြွယ်၇မာတ၊ သမာဓိသမ္ပုစ္ဆကဗျာ၂၂ပုဒ်၊ ဖိစာဝိစာနာ၊ နှစ်ပ ၇မာတ၊

- (1) Sahanan krama desa sane sampun marabian, patut ngawit pinaka krama desa

ngarep.

១២១. សហព័ន្ធបរទេសកម្មបូជាគ្នាឱ្យបានល្អបំផុត។

- (2) Satunggil krama, manut karendahan kulawargannya, patut keni sinalih tunggil

ayah-ayah :

ဟာ၊ ဟာဟာဟူဟူ၊

ha. Ayahan ngarep;

၁၂၁ မာမာမာမာမာ

na. Ayahan balu.

១២១ ឧបត្ថម្ភការណ៍ប្រចាំឆ្នាំ ២០២១ ៖

- (3) Sasengker ngawit tedun ngayah :

២១ ធម្មប្បិគ្រា ពុទ្ធាតោ ឧកុតោ ធម្មិទ្ធោ ឆានិ បធម្មា ហោតិ វិហិ បគឌបា ហោតិ

- ha. Marep ring krama desa sane mawit saking pawiwahan, ring panampahan

Kuningan;

- [illegible]

- na. Marep ring krama desa sane sampun marabian manggeh panyeledii, negen

ayahan reramanipun;

- សា ឋប្បប្រាស វេទនា សក្កា ឋានីយ៍ បុព្វ លិង្គ ត្រី ហធិវិវាហរិនិ

- ca. Marep ring krama desa sane maderbe putra lintangan ring adiri, yening
မာပေရိၵ်ႈသွၼ်ဝူၼ်းလုၼ်တူၼ်ႈဝူၼ်းလုၼ်တူၼ်ႈဝူၼ်းလုၼ်တူၼ်ႈဝူၼ်းလုၼ်တူၼ်ႈ

sampun marabian, patut tedun ngayah manut pararem.

- ၁၃၁ နှစ်ပတ်လည် အကျဉ်းချုပ် အစီရင်ခံစာ

- (4) Krama desa sane wenang nyada yan sampun kapastika, luwire :

- 151 ສູງສູງທຸກໆ
 ha. Sungkan tahunan;
 151 ພາຍສູງທຸກໆ ພາຍສູງທຸກໆ ພາຍສູງທຸກໆ ພາຍສູງທຸກໆ
 na. Yan sampun maderbe pangentos utawi panyeledii, kasulurang manut
 ພາຍສູງທຸກໆ
 pararem;
 151 ພາຍສູງທຸກໆ 151 ພາຍສູງທຸກໆ
 ca. Risampun mayusa 65 warsa.
 151 ພາຍສູງທຸກໆ ພາຍສູງທຸກໆ ພາຍສູງທຸກໆ ພາຍສູງທຸກໆ
 (5) Sang saking sewosan desa yan sareng tedun makrama desa ring Desa Pakraman
 ພາຍສູງທຸກໆ ພາຍສູງທຸກໆ ພາຍສູງທຸກໆ ພາຍສູງທຸກໆ
 Pancoran, patut keni batu-batu utawi pamogpog, sane agengnyane
 ພາຍສູງທຸກໆ ພາຍສູງທຸກໆ
 kasulurang manut pararem.
 151 ພາຍສູງທຸກໆ ພາຍສູງທຸກໆ ພາຍສູງທຸກໆ ພາຍສູງທຸກໆ
 (6) Yan wenten krama saking sewosan desa sareng ngranjing makrama desa ring
 ພາຍສູງທຸກໆ ພາຍສູງທຸກໆ ພາຍສູງທຸກໆ ພາຍສູງທຸກໆ
 Desa Pakraman Pancoran, patut kadulurin antuk surat keterangan sane jangkep.

ພາຍສູງທຸກໆ

Pawos 6

ພາຍສູງທຸກໆ ພາຍສູງທຸກໆ ພາຍສູງທຸກໆ

Wusan dados krama desa, luwire :

151 ພາຍສູງທຸກໆ

(1) Sangkaning :

151 ພາຍສູງທຸກໆ

ha. Seda;

151 ພາຍສູງທຸກໆ ພາຍສູງທຸກໆ ພາຍສູງທຸກໆ ພາຍສູງທຸກໆ

na. Pinunas ngraga, menawi magingsir linggih saking wawengkon Desa

ພາຍສູງທຸກໆ ພາຍສູງທຸກໆ

Pakraman Pancoran.

- (2) Sang wusan dados krama desa tan polih pah-pahan druwen desa, sajawaning
 pah-pahan sane mawit saking utsahan desa miwah tan polih pasayuban
 malih sajeroning ala ayu.
- (3) Tata titine nitenin wusan dados krama desa inucap ring ajeng, kasulurang manut
 pararem.

မကုမ္ပဏီလီမိတက်

Pawos 7

សហគមន៍ ៗ មាន ៤ បទដ្ឋាន គឺ ទាប មធ្យម ខ្ពស់ ហើយ បែប បទ ៖

Sahanan krama desa, patut keni tategenan utawi ayah-ayah, luwire :

- (1) Ayah an ngarep, mapiteges paturunan, peson-peson miwah ayahan
 Եղբայրներն քան Եղբայրներն
 mamungkul saking krama ngarep.

- ၁၅၁။ ဟမဟနုကုဏ္ဍိက ။

- (2) Ayahan balu, luwire :

[illegible]

ha. Balu remban, sane pianaknyane kantun alit-alit, punika keni

ហេងហាត្ថប្ប ឬម្ពុតិ។ ឧទាគាស្យប្បវិ ឱត្ថចារោហបូមិ។

ayahan balu remban, sane kasulurang manut pararem;

[illegible]

na. Balu ngelintik, keni ayahan balu manut balunnyane, yan lanang keni

ហាហហាត្រង់! ហត្ថិស្សី ត្រង់ត្រង់ ហាហហាត្ថិស្សី។

ayahan lanang, yan istri keni ayahan istri.

- [illegible]

- (3) Ritatkala ngardi wawangunan marep kabuatan desa pakraman; kramane sajaba

ສົນິ ບາຍບາສຸກຊຸສົມກຸບກິ ບາເລີເທວູ ສົນິ ບາຍກຸກຊຸກຊາສົນິກິ ກຸລາ ະ
keni ayahan manut kecape ring ajeng, taler keni paturunan sakadi ring sor :

ບາ ບາຍກຸກຊຸກຊາຍ ບິລາກ ຍາຍກຸກຊຸກຊາຍ

ha. Paturunan sama wibhaga manut pararem;

ສາ ນາກ ບຸນຸນ ຍາຍກຸກຊຸກຊາຍ ຍາຍກຸກຊຸກຊາຍ

na. Dana punia, manut kalascaryan sang madana punia.

131 ສາຍ ກຸກຊາຍ ສາຍ ກຸກຊາຍ ະ

(4) Krama desa, kadadosang :

ບາ ຍາຍກຸກຊຸກຊາຍ ຍາຍກຸກຊຸກຊາຍ/ບາຍກຸກຊຸກຊາຍ ະ

ha. Mapuankid utawi tan tedun ngayah/parum :

171 ກິລາກ ຍາຍກຸກຊາຍ ຍາຍກຸກຊາຍ ຍາຍກຸກຊາຍ ຍາຍກຸກຊາຍ ຍາຍກຸກຊາຍ

1). Rikala mapawangunan, ngerabin, nangun panca yadnya,
ສາຍກຸກຊາຍ ຍາຍກຸກຊາຍ ຍາຍກຸກຊາຍ

kaluwasan, masenger dewasa;

171 ສົນິ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ

2). Keni dadawuhan saking guru wisesa;

171 ສາຍກຸກຊາຍ ນາຍກຸກຊາຍ ະ ສາຍກຸກຊາຍ ຍາຍກຸກຊາຍ ຍາຍກຸກຊາຍ ຍາຍກຸກຊາຍ

3). Kapialang, luwire : sungkan, matepetin, kalayusekaran,
ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ

lan sakancan punika.

ສາ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ

na. Dados ngwakilang ring jadma tiosan, sane sampun mayusa 17 warsa;

ສາ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ະ

ca. Dados ngampel utawi numbas ayahan, prade :

171 ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ

1). Dados pegawai negeri, TNI, Polri, utawi pegawai

ບິກຸກຊາຍ ນາຍກຸກຊາຍ

perusahaan swasta;

171 ຍາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ

2). Magenah ring desa sewosan malantaran ngrereh pakaryan;

171 ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ ນາຍກຸກຊາຍ

3). Ageng alit pangampel inucap ring ajeng, kasulurang manut

ហាហូម ១១

pararem.

၁၂။ နာမည်ကွဲစိတ်၊ ဟူမဝိ ကာလျှော့စိုက်၊ ကမ္ဘာဝါ ယောဝါယောယော

ra. Dados nyeledii utawi nyuksukin krama ngarep yan sampun mayusa

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

17 warsa utawi sampun marabian.

မဟာဇာတိ၊ ၁၅၊

Pawos 8

តាមហេតុផល ហេតុ ឬ ហេតុផល៖

Kapatutan krama tamiu lan tamiu:

[illegible]

(1) Krama tamiu lan tamiu, patut sareng ngupadi kasukertan desa/banjar pakraman;

[illegible]

(2) Krama tamiu lan tamiu, patut madana punia ring desa/banjar pakraman, manut kawajiban

kalascaryan.

[illegible]

(3) Krama tamiu lan tamiu, patut polih pasayuban marupa pamitulung rikenjekan
 ڪاٺي ۽ ڪاٺي ڪاٺي

katiben pancabhaya.

မဟုတ်ပါဘူး။

Pawos 9

ပဟ်ကုအခါမဒ် လဟ်ပဟ်ကါး ။

Paturunan miwah laluputan :

១៣១ បច្ចេកទេសប្រើប្រាស់សាធារណៈតាមការសិក្សាប្រចាំថ្ងៃ តាមស្ថានភាព/ការងារ

(1) Paturunan miwah peson-peson sajeroning ngulati kasukertan desa/banjar
បត្របុរាណ/បត្របុរាណ/បត្របុរាណ

pakraman, kapitegenang ring krama desa/banjar pakraman.

១២១ ក្រសួង/ក្រុមប្រឹក្សា/មន្ទីរពាក់ព័ន្ធនៃក្រសួងពាក់ព័ន្ធនឹងការងារនេះ

(2) Desa/banjar pakraman, wenang maweh laluputan ayahan miwah peson-peson

၁၈၅၁

ကိုးပါး ဟိန္ဒူလိ ဟိန္ဒူ့ ဗိမ္ဗု သံ နာဂပသံမာန။

ring sang inggiling linggih miwah sang kawelas arsan.

၁၉၅။ သုတေသနပြုသူ/ကဏ္ဍပညာရှင်၊ သုတေသန ပြုသူ ပညာရှင်၊ ဂုဏ်သိက္ခာ

(3) Sajawaning prajuru desa/banjar pakraman, sane taler pastika polih
 လာကုယူတရါလုမိၣ်က ခ

laluputan, luwire :

ហា/ បរា ឆាឆា/ បមាត្ត តាហ្សាតា/ បតំប្បាត្តតា

ha. Para sadhaka, pamangku kahyangan/panyiwian desa;

គា. បរា ឡា សុត្តិវិស័យហិ បន្ទុក

na. Para juru sunggi, serati lan sutri;

၁၁။ သံသရာတို့၏

ca. Sang sungkan tahunan;

៣១ កុមារ កុមារី ហេតុអ្វីបានជាមិនទាន់បានទៅសាលាសិក្សា។

ra. Wong ceda angga banget;

၁၈၁။ ဂုဏ်သတ္တိတို့ကို ဂုဏ်သတ္တိတို့၏ အကျိုးသက်ရောက်မှုကို လေ့လာသော ဂုဏ်သတ္တိသိပ္ပံ

ka. Wong ubuh meme bapa, jantos mayusa 17 warsa utawi sampun
 ឈឺចាប់ ឈឺចាប់ ឈឺចាប់ ឈឺចាប់ ឈឺចាប់ ឈឺចាប់ ឈឺចាប់ ឈឺចាប់ ឈឺចាប់ ឈឺចាប់

mawiwaha, utawi sampun maderbe pakaryan sane tetep.

၁၃၁ ၇ဆံ့ သိက္ခိဒ် လဏုပ္ပဗ္ဗာနိဗဒ် ကံသန္တာရံ၊ ၇ဟံလိဒ် လဏုပ္ပဗ္ဗာနိဒ် နာဟုက္ကမံ၊

(4) Sor singgih laluputan miwah bacakan sang polih laluputan, kaungghang
၁၇၈၆ ဟဟူဗျ။

jeroning pararem.

မာတုဗျာ၊ ဗျာ

Palet 2

ហំនីត្រូវប្រែប្រួលតាម ១ដាច់១

Indik Prajuru lan Kerta Desa

မဟာဗျူဟာ

Pawos 10

[illegible]

(1) Desa Pakraman Pancoran kaenter antuk prajuru desa pakraman, kamanggala

ບາງຄູ່ກູ້ໝາຍເອົາໄປ.

antuk Bandesa Adat.

- 1771 ກຳລັງ ສາມາດ ບາງຄູ່ກູ້ ກຳລັງ ສາມາດ ບາງຄູ່ກູ້ ບາງຄູ່ກູ້ ບາງຄູ່ກູ້
(2) Banjar kaenter antuk prajuru banjar, kamanggala antuk Kelihan Banjar utawi
ຄຳລັງ ບາງຄູ່ກູ້

Kelihan Adat.

- 1771 ປູງກູ້ ກຳລັງ/ກຳລັງ ບາງຄູ່ກູ້ :

- (3) Prajuru desa/banjar, patut :

ບາງ ບາງຄູ່ກູ້ ສາມາດ ສາມາດ ສາມາດ

ha. Mawit saking krama desa sane jangkep;

ຄາ ສາມາດ ບາງຄູ່ກູ້ ສາມາດ ບາງຄູ່ກູ້ ສາມາດ ບາງຄູ່ກູ້

na. Kaadegang prajuru malarapan antuk pamilihan jeroning paruman krama

ກຳລັງ/ກຳລັງ ບາງຄູ່ກູ້ ກຳລັງ ບາງຄູ່ກູ້ ກຳລັງ ບາງຄູ່ກູ້

desa/banjar pakraman, nyabran 5 warsa, sajawaning wenten

ບາງຄູ່ກູ້ ສາມາດ ສາມາດ ສາມາດ ສາມາດ ສາມາດ ສາມາດ

parindikan tios tur sang sampun puputing panumaya kengin kapilih malih

ບາງຄູ່ກູ້

apisan;

ສາ ບາງຄູ່ກູ້ ບາງຄູ່ກູ້ ບາງຄູ່ກູ້ ບາງຄູ່ກູ້ ບາງຄູ່ກູ້ ບາງຄູ່ກູ້

ca. Maduluran atur piuning ring Kahyangan Desa Pakraman Pancoran.

ບາງຄູ່ກູ້ ບາງຄູ່ກູ້

Pawos 11

- 1771 ກຳລັງ ສາມາດ ກຳລັງ ກຳລັງ ກຳລັງ :

- (1) Bandesa Adat, karombo antuk :

ບາງ ບາງຄູ່ກູ້ ບາງຄູ່ກູ້ ບາງຄູ່ກູ້ ບາງຄູ່ກູ້

ha. Patajuh, pinaka wakil Bandesa Adat;

ຄາ ບາງຄູ່ກູ້ ບາງຄູ່ກູ້ ບາງຄູ່ກູ້ ບາງຄູ່ກູ້

na. Panyarikan, pinaka juru surat;

ສາ ບາງຄູ່ກູ້ ບາງຄູ່ກູ້ ບາງຄູ່ກູ້ ບາງຄູ່ກູ້

ca. Patengen, pinaka pangemong druwen desa;

៣១ គាត់រកឃើញបំណងចិត្តរបស់គាត់ ហើយគាត់បានប្រាប់ប្រពន្ធគាត់។

ra. Kasinoman, pinaka juru gumencang (juru arah).

១២១. ដំណើរការនិងការងារនៃគណៈកម្មាធិការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា

(2) Sajeroning ngenterang kasukertan ka niskala, Bandesa Adat, patut misinggihang

[illegible]

sulinggih, pamangku kahyangan desa, kasulurang manut pararem.

၁။ နှစ်စဉ် ကမ္ဘာ့အဆင့်မြင့် ဆွေးနွေးချက်များကို အခြေခံသော စာတမ်းများကို ပြုစုရန်

(3) Krama desa taler ngadegang Kerta Desa, mawit saking prajuru sane sampun

បុប្ផនិ បន្តឈរដំ បំផ្លាស់ ផែនទី ហូរ ទៅ រក ប្រព័ន្ធគ្រប់ ប្រភេទ

puputing panumaya, sang wikan ring adat miwah agama, perbekel miwah sane

បឹងកក់ ១ ស្រុក តាស៊ីបូរី ខេត្តបាត់ដំបង ។

lian, sane kasulurang manut pararem.

[illegible]

(4) Krama desa taler ngadegang tatelik desa sane kasinanggeh Pacalang Desa, sane

តាមរយៈវិធីសាស្ត្រប្រើប្រាស់

kasulurang manut pararem.

မဟုတ်ပါဘူး။

Pawos 12

១៣១ ដ្បង់ឈតិ ៣១ ត្រូវបាន ធានា ហើយ បើ ប្រាកដ ៖

(1) Swadharmaning Bandesa Adat, luwire :

ហា ១ ក្រណាត់ បញ្ចូលគ្នា ១២៧ បញ្ចូលគ្នា ១

ha. Ngenterang paruman-paruman desa pakraman;

គា ក្រាត្រីវិ បក្សនាម ក្រុងបាត់ដំបង ផែនការផែនការ បក្សប្រឹក្សាបក្សប្រឹក្សា

na. Ngenterang panglaksanaan sadaging awig-awig miwah pamutus-pamutus

គ្រូបង្ហាត់សិក្សា សិរីមុខ

krama desa, sane sinanggeh pararem;

ca. Ngraksa miwah nudonang tata-titine migunayang sarajabrana druwen desa;

៣១ គន្ធាត្ថា ៗ ត្រូវ គ្រប់ ៗ គេ រក ឃើញ ថា គេ ដឹង រឿង បែប ណា

ra. Nuntun saha ngenterang krama desa rawuhing warga desa sami, ngupadi

kasukertan sekala lan niskala;

ka. Nuntun saha nyaksi upacara sangaskaraning kahuripan sane mabuat,

minakadi sane ngilitang sulur pakulawargan;

da. Nuntun saha ngenterang warga desa, nginggilang Sang Hyang Agama,

kasucian kahyangan, kasucian palemahan, kasucian pawongan, miwah
tata-titine migunayang setra;

ta. Mawosin miwah niwakang pamutus marep ring wicaran warga desa;

sa. Ngwakilin desa pakraman, matemuang babawos ring sapisira ugi;

wa. Lan sane sewosan sane wenten pakilitnya ring desa pakraman.

(2) Tata-titine nglaksanayang swadharma inucap ring ajeng, tan maren patut satinut

ring daging awig-awig, pararem, dresta miwah pamutus paruman krama desa

pakraman.

(3) Panglaksanane ring ajeng patut kasiarang ring desa/banjar pakraman, kapungkur

ipun.

(4) Sumakuta utawi sumanggup natak pamutus paruman krama desa pakraman,

ngeninin swadharman sowang-sowang prajuru.

ບາງສາມາດ

Pawos 13

ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ

Patias utawi olih-olihan prajuru desa pakraman, luwire :

- ha. Luput reramon utawi peson-peson;
- na. Luput paturunan marep ring kabupaten desa pakraman;
- ca. Patias sewosan manut pararem.

ບາງສາມາດ

Pawos 14

1. ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ

(1) Prajuru desa pakraman, kapilih nyabran 5 warsa, ngawit saking padewasane
kaadegang prajuru desa pakraman.

2. ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ

(2) Prajuru desa pakraman sane swadharmanya sampun puputing sengker, kengin
kapilih malih apisan.

3. ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ

(3) Pariindikane ngadegang prajuru desa pakraman sakaluwire, kapastikayang
malarapan paruman krama desa pakraman tur kaingkupin antuk krama.

4. ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ ບາງສາມາດ

(4) Wusan dados prajuru desa pakraman, sangkaning :

- ha. Seda/lina;
- na. Pinunas ngraga malantaran jalaran sane pastika;

- ၁၂၅၁၂၅၁
 Palet 3
 ၁၂၅၁၂၅၁၂၅၁
 Indik Kulkul
 ၁၂၅၁၂၅၁၂၅၁
 Pawos 15

- 17
- အပိုကဏ္ဍတစ်ခုစာအုပ်အကျဉ်းချုပ်

ສາ ສຽງສູງບໍ່ສາມັກຄີ

ca. Kulkul sekaa-sekaa.

ໂຕ້ໂຕ້ ສຽງສູງບໍ່ສາມັກຄີ/ຕາມບາງບາງສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ

(2) Kulkul desa/ banjar pakraman, kamanggehang pinaka piranti utawi sarana
ທີ່ຕັ້ງສູງ ບາງບາງສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ

tengeran maka wangsit, ring wawengkon wawidangan desa/banjar pakraman.

ໂຕ້ໂຕ້ ສຽງສູງບໍ່ສາມັກຄີ/ຕາມບາງບາງສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ

(3) Tatepakan suaran kulkul manut dresta, tur anggah-ungguh tatepakan ipun
ສາມັກຄີ ບາງບາງສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ

kaunggahang jeroning pararem.

ບາງບາງສາມັກຄີ

Pawos 16

ໂຕ້ໂຕ້ ສຽງສູງບໍ່ສາມັກຄີ/ຕາມບາງບາງສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ

(1) Kulkul desa/banjar pakraman, tan wenang katepak yan tan sangkaning pituduh
ບາງບາງສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ

prajuru, sajawaning tengeran kapancabhayan.

ໂຕ້ໂຕ້ ສຽງສູງບໍ່ສາມັກຄີ/ຕາມບາງບາງສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ

(2) Sang nepak kulkul desa/banjar pakraman, tan sangkaning pituduh prajuru,
ບາງບາງສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ

patut digelis atur supeksa maka buatan panepake; yan piwal, sang mamurug

ບໍ່ສາມັກຄີ ບາງບາງສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ

wenang katibakin danda, manut pararem.

ໂຕ້ໂຕ້ ສຽງສູງບໍ່ສາມັກຄີ/ຕາມບາງບາງສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ

(3) Kulkul sekaa-sekaa miwah kulkul pondokan-pondokan, tan kalugra

ຕາມບາງບາງສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ

nyawerin utawi matchin sukat miwah tatepakan kulkul desa/banjar pakraman;

ບາງບາງສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ ບໍ່ສາມັກຄີ

prade mamurug, sang mamurug taler wenang katibakin danda, manut pararem.

၂၇၁

မက္ခရာ၂၃၁

Palet 4

ဟိန္ဒူသက္ကရာဇ်

Indik Paruman

မက္ခရာ၂၇၁

Pawos 17

၂၇၁ သက္ကရာဇ်သက္ကရာဇ်၂၇၁၁ ပဉ္စမသက္ကရာဇ်၂၇၁၁ :

(1) Dudonan paruman ring Desa Pakraman Pancoran, luwire :

ဟၢ ပဉ္စမသက္ကရာဇ်၂၇၁၁ ပဉ္စမသက္ကရာဇ်၂၇၁၁

ha. Paruman ring Desa Pakraman Pancoran wenten mah kalih inggih

ပဉ္စမသက္ကရာဇ်၂၇၁၁ ပဉ္စမသက္ကရာဇ်၂၇၁၁

punika paruman prajuru lan paruman krama;

ကၢ ပဉ္စမသက္ကရာဇ်၂၇၁၁ ပဉ္စမသက္ကရာဇ်၂၇၁၁

na. Paruman prajuru kawentenang nityakala nyabran asasih nangken tanggal

၂၇၁၁ ပဉ္စမသက္ကရာဇ်၂၇၁၁ ပဉ္စမသက္ကရာဇ်၂၇၁၁

1 utawi padgatakala manut kabuatan desa pakraman;

သၢ ပဉ္စမသက္ကရာဇ်၂၇၁၁ ပဉ္စမသက္ကရာဇ်၂၇၁၁

ca. Paruman kerta desa kawentenang padgatakala manut kabuatan desa

ပဉ္စမသက္ကရာဇ်၂၇၁၁

pakraman;

ကၢ ပဉ္စမသက္ကရာဇ်၂၇၁၁ ပဉ္စမသက္ကရာဇ်၂၇၁၁

ra. Paruman krama desa, kawentenang nityakala nyabran awarsa nangken

၂၇၁၁ ပဉ္စမသက္ကရာဇ်၂၇၁၁ ပဉ္စမသက္ကရာဇ်၂၇၁၁

sasih kasanga, tur paruman padgatakala rehning wenten indik sane

သက္ကရာဇ်၂၇၁၁ ပဉ္စမသက္ကရာဇ်၂၇၁၁

dahat mabuat sane pacang kabawosang, sane karihinin antuk tatibak

မက္ခရာ၂၇၁၁

arah-arah;

ကၢ ပဉ္စမသက္ကရာဇ်၂၇၁၁ ပဉ္စမသက္ကရာဇ်၂၇၁၁

ka. Paruman krama banjar kawentenang, manut pamastika miwah pararem

၂၇၁၁ ပဉ္စမသက္ကရာဇ်၂၇၁၁

sowang-sowang banjar pakraman;

da. Paruman sekaa-sekaa, kawentenang manut kabuatan.

179

da. Paruman sekaa-sekaa, kawentenang manut kabuatan.

(2) Pamargin paruman desa/banjar pakraman, patut nganutin dudonan :

ha. Paruman wahu kengin kakawitin sasampune katedunin antuk pinih kedik

kalih pah tiga saking sang patut ngamiletin paruman, kamanggala antuk
tengeran suaran kulkul, mabusana adat bali, tan kalugra makta gagawan
sakaluwire, karihinin antuk ngarcana bhagawan panyarikan, majalaran
widi widhana lan cane;

na. Maka pangawit, kalaksanayang panyacak pangesepe, karuntutin antuk

nyacak dadosan, wahu kalanturang antuk parum; sasampun parumane
puput, patut kacacak malih, tur sane kasep, sang ninggal paruman miwah
sane nosa, wenang katibakin danda, sane ageng alit ipun, kasulurang
manut pararem;

ca. Maka pamastika wahu kengin nyacak pangesepe, kasulurang manut

pararem;

ra. Sajeroning paruman tan kalugra ngwetuang wak ghora minakadi ngardi

biota; sang mamurug, wenang keni pamidanda bea pacamil, sakadi

1. ក្រណា

ឆ្មាតិ ហ្មេងត្រាតិ ហ្មេងត្រាតិ ស្រីស្រី តាស្រី តាស្រី តាស្រី តាស្រី
dandaning anguman-uman ring paseban, sane kasulurang manut pararem;
តា ស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី
ka. Pamutus babawos sane briuk sapanggul utawi ingkup, punika sane
តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី
kaaptiang tur kamanggehang; prade nenten prasida, pamutus babawose
តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី
mangda kacumponin antuk pinih kedik kalih pah tiga saking sang
តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី
ngamiletin paparuman.

1. ក្រណា តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី
(3) Prade daging paparumane nenten kaingkupin, prajuru desa/banjar pakraman
តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី
mangda ngilikang babawos, saha pamutusnya mangda kararemin antuk krama
តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី
desa/banjar pakraman, bilih jantos ping tiga taler nenten prasida
តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី
kaingkupin, prajuru desa/banjar pakraman dados nunas bawos ring kerta desa;
តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី
bilih pamutus kerta desa taler nenten kaingkupin, prajuru desa/banjar
តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី
pakraman kengin nunasang indike punika ring Majelis Desa Pakraman manut
តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី
dudonan.

ហ្មេងត្រាតិ តាស្រី

Pawos 18

1. ក្រណា តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី
(1) Sajeroning paruman krama desa, Bandesa Adat patut nyiarang pamargine
តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី តាស្រី
ngenterang desa, pamekas ngeninin indik :

ha. Munjuk lungsuring gebogan pakraman saha ayah-ayahnyane, minakadi

ស្រុក ឆៀងចាម ខេត្ត កំពង់ចាម ប្រជាជន
sulur arthabranan druwen desa pakraman;

ក. បញ្ជីអាសន្នរៀងរាល់ថ្ងៃរបស់សាលា

na. Pangrencanan prajuru, ngeninin utsahan desane kapungkur.

[illegible]

(2) Pamutus paruman krama desa sane sinanggeh pararem, kamanggehang maka

បដិសេធិបបញ្ញត្តិអន្តរជាតិ ។

pamitegep panglaksanaan awig-awig.

ហេតុអ្វី? តើឃើញ

Pawos 19

၂၈၂။ ပာဗုဒ္ဓဗျာကုဒ္ဓိကော ပဗ္ဗာဓကါ၊ နာမ်ကံ၊ ပစ္စု၊ ပြိတ္တိကံ၊ ပဗ္ဗာဓကော။

(1) Paruman prajuru desa pakraman, kawenangang wantah ngrincikang pangrencana

ធម្មបិដកបទដ្ឋកថាសមុច្ច័យ

marep ring utsahan desane kapungkur.

[illegible]

(2) Paruman prajuru desa pakraman, tan kawenangang ngamedalang tategenan ring

គ្រូបាទ វង់ សុភ័ក្ត្រ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

krama desa, saderenge kaingkupin antuk krama desa.

[illegible]

(3) Pamutus paruman prajuru/kerta desa, kengin ngwetuang pasuara manut daging

ບິໂຮງຮຽນ ລື່ມ ຕາບກາງໂປຼແກມວິຖານທຳລາຍ ບຸນທຳມະຊາດ ບໍ່ສາຍພາວວາງຊຸກຮາລີ

pituduh sang ngawa rat, utawi ngonekang pamutus sane pecak sampun dados

ហេតុអ្វី? តើមានអ្វី?

pararem krama desa.

Pawos 20

1. ha. Kahyangan Tiga : Pura Desa/Bale Agung, Pura Puseh lan Pura Dalem;
 ka. Kahyangan-kahyangan panyiwian krama desa tiosan ring Kahyangan Tiga,
 na. Pura Kahyangan Jagat Luhur Majapahit, Prajapati
 inggih punika : Pura Kahyangan Jagat Luhur Majapahit, Prajapati
 Pancoran, Prajapati Yeh Kayu, Beji, Melanting, lan Pempatan Agung.

2. Tegak piodalan ring sowang-sowang kahyangan inucap ring ajeng, kamanggehang
 sakadi ring sor puniki :

1. ha. Pura Desa/ Bale Agung, Puseh, lan Pempatan, ring rahina Soma, Kliwon,
 Wuku Klurut;
 ka. Pura Dalem, Prajapati Pancoran, lan Beji, ring rahina Buda,
 Kliwon, Wuku Sinta;
 sa. Pura Prajapati Yeh Kayu, ring rahina Buda, Kliwon, Wuku Matal;
 ca. Pura Melanting, ring rahina Saniscara, Kliwon, Wuku Landep;
 na. Pura Kahyangan Jagat Luhur Majapahit, ring Purnamaning sasih Kapat.

3. Pamargin pangacine ring sowang-sowang kahyangan ring ajeng, manut kecap
 sastra agama, saha kalaksanayang kanista, madhyama, utama, manut kawentenan
 krama sane kaingkupin jeroning pararem.

- အဓိကဗိမ္မာဏပရမေယာဏ္ဍာရဏါ။

- ha. Prabea adiksa widi utawi ngwintenang pamangku, juru sunggi, lan serati, kamedalin miwah kalaksanayang olih krama desa;
- na. Marep ring prabean pitra yadnya atiwa-tiwa ring pamangku, yan seda riwekas, kamedalin miwah kalaksanayang olih krama desa;
- ca. Marep ring prabean pitra yadnya atiwa-tiwa ring juru sunggi lan serati, yan seda riwekas, krama desa patut maweh dana punia atiwa-tiwa;
- ra. Nyulurang marep ring prabean pitra yadnya atiwa-tiwa ring pamangku, juru sunggi, lan serati, yan seda riwekas manut pararem.
121. Pamangku patut ngamanggehang sesana miwah agem-ageman pamangku.

ບາວສາມຳພູ
Pawos 24

- (1) Swadharmaning pamangku, luwire :
- ha. Ngenterang upacara piodalan ring kahyangan sane kaempon utawi ring pakubon sowang-sowang krama;
- na. Prade sinalih tunggil pamangku kahyangan desa kapialang utawi cuntaka, rikala piodalan ring pura sane kaempon, kengin nyelang pamangku

គាហ្មត្រាៗហ្មត្រា មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា
kahyangan druwen desa sane tiosan, utawi nuhur sang sulinggih,
គាហ្មត្រា មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

katitenin antuk prajuru;

នា យាតាមាត គាហ្មត្រា មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

ca. Yan pamangku kalayusekaran wenang anglepas swadharma, kasulurang
មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

manut pararem;

នា យាតាមាត គាហ្មត្រា មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

ra. Yan pamangku sampun tigang rahina ngayah ring pura sane kaempon,
គាហ្មត្រា មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

kancit wenten kulawargannya kalayusekaran, pamangku inucap tan
គាហ្មត្រា មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

keneng cuntaka, sakewanten nenten kengin budal salamin piodalan;

នា មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

ka. Mungguh tedun ring palinggih-palinggih kahyangan desa miwah ngiyasin
មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

pralingga-pralingga;

នា មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

da. Ngrajegang sesanan pamangku, kasulurang manut pararem.

១២៦ មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

(2) Swadharmaning juru sunggi, kasulurang manut pararem.

១២៧ មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

(3) Swadharmaning serati, kasulurang manut pararem.

មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

Pawos 25

មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

Patias utawi olih-olihan pamangku, luwire :

នា មាត មិទ្យាសាសនា ១២៥ មិទ្យាសាសនា

ha. Sarin canang rikala muput yadnya ring sowang-sawang pakubon krama;

၁၅၀၁

- ka. လှပဟောဟောကလေးပျိုကလေးဟောကလေး/ကလေး
 na. Luput paturunan marep ring kabuatan desa/banjar;
 ka. လှပဟောကလေးပျိုဟောကလေး
 ca. Luput pakaryan miwah reramon;
 ka. ဟောကလေးဟောကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး
 ra. Polih apahtigan sarin canang rikala wenten aci ring kahyangan druwen
 ဟောကလေး
 desa;
 ka. လှပဟောကလေးပျိုဟောကလေးပျိုဟောကလေးပျိုဟောကလေးပျိုဟောကလေးပျိုဟောကလေးပျို
 ka. Luput saluwiring prabean wawangunan ring kahyangan sane kaemponin.

မဟုတ်ပါဘူး။

Pawos 26

- (1) Pamangku, juru sunggi, lan serati kagentosin, riantukan :
 ๑.๑ ๑๓๕/๒๐๐๑
 ha. Seda/lina;
 ๑.๒ ๒๖๔/๒๐๐๑
 na. Pinunas ngraga, menawi kageringan lan sapanunggilannya;
 ๑.๓ ๓๗๘/๒๐๐๑
 ca. Kawusanang olih krama, riantukan nilar sesanan pamangku, juru sunggi,
 ๑.๔ ๔๙๒/๒๐๐๑
 lan serati.
 ๑.๕ ๕๐๖/๒๐๐๑
 Tatacarane ngentosin pamangku, juru sunggi, lan serati kasulurang manut
 ๑.๖ ๖๒๐/๒๐๐๑
 pararem.

မဟာသျှိ၊ဗျဏ၊

Pawos 27

- Indik kasukertan kahyangan, kadudonang sakadi ring sor puniki :

១៣១ ហាហា ហីហី ហក្សត្តប្បក្ខហត្ថហត្ថហិ វិភីសង្កម្ម កុសាលេហ កុសាលេហិ ធម្ម

(1) Tata titi wangunan kahyangan kaanutang ring kecap Asta Kosala Kosali, Asta
 ဘုရားတော်တို့၏အာရုံစိုက်ရာနေရာများကို ဟောပြောပါ။

Bhumi, miwah Tatwa Dewa kaparidabdab antuk prajuru desa pakraman.

၁၉။ သာသနာ့ဦးစီးဌာနမှ ပြန်လည်ပေးအပ်ရန်

(2) Sane nenten kalugra ngranjing ka pura, luwire :

២១. ដំណើរការត្រួតត្រា និងការវាយតម្លៃ

ha. Sang katiban cuntaka, minakadi sebel ngraga :

၁က) မိကျွန်းကြီးရွာ၊ ရေပေါ်၊ သစ်တော၊ နဂါးရဲ၊ စသဖြင့်

1). Sebel kandel ngrajaswala, salami dereng mabresih;

១. ឆ្នាំ ដំណើរការគម្រោង ប្រកាសរបស់រាជរដ្ឋាភិបាល

2). Sebel antuk ngembasang putra, salami 42 rahina, pateh ring sang

karuron;

២១ ដំណើរការត្រួតពិនិត្យការងាររបស់មន្ត្រីរាជការ ឬមន្ត្រីរាជការ

3). Sebel pangantenan, sadereng mabiakala utawi makala-
 ၁၁၁၁၁၁

kalaan;

១៣១ ដំណើរការត្រួតពិនិត្យបណ្តាញសេវាសាងសង់នៅក្រុងសៀងហៃ ខេត្តសៀងហៃ ប្រទេសចិន

4). Sebel riantukan kalayusekaran, jantos puputing sengker sane
 ສາມັກຄີພິຊິງກາສີ ບາບຸຍີ

kaingkupin jeroning pararem.

[illegible]

na. Makta sahananing babaktan sane sinanggeh ngletchin, manut kecap sastra

agama;

[illegible]

ca. Sato agung minakadi wawalungan suku pat, sawawaning rikala
 ๕๐๐๖๑

mapepada;

៣។ ហេតុអ្វីបានជាបុរសម្នាក់មិនទាន់ចង់ទៅកាន់សាលា?

ra. Anak alit sadereng mayusa tigang sasih;

- ၁၈၁။ မသုမာမာ သုမာမာ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
ka. Mabusana sane tan manut kadi tatacaraning ngranjing ka pura, sadereng
၇၈၈။ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
polih wak-wakan utawi pituduh saking prajuru desa pakraman.
- ၁၉၁။ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
(3) Tata busanane ngranjing ka pura, kasulurang manut pararem.
- ၁၉၂။ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
(4) Pratingkahe tan wenang ring pura, luwire :
၁၉၃။ မသုမာမာ သုမာမာ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
ha. Masumpah utawi macoran, sajawaning wit saking pituduh prajuru desa
pakraman;
၁၉၄။ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
na. Ngamedalang wak parusya utawi wak capala;
၁၉၅။ မသုမာမာ သုမာမာ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
ca. Mabanyu, makoratan, masasenengan, makolem dados asiki lanang
ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
wadon, nyangsang busana;
၁၉၆။ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
ra. Ngias raga minakadi menahang wastra, menahang pusungan lan sakancan
ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
punika, sajawaning sang sulinggih miwah pinandita;
၁၉၇။ မသုမာမာ သုမာမာ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
ka. Masusun anak alit.
- ၁၉၈။ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
(5) Sewosan ring pamangku lan juru sunggi tan kalugra mungguh tedun ring
ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
palinggih-palinggih, sajawaning wit saking pituduh prajuru desa pakraman.
- ၁၉၉။ မသုမာမာ သုမာမာ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ ဟေတုကုဏ္ဍိ
(6) Sang mamurug kecape ring ajeng, wenang keni dewa danda, manut pararem.

၁၉၉၁

မဟာမဂ္ဂါဗျာ

Pawos 28

- ၁၉၉၁ မဟာမဂ္ဂါဗျာ ပုဂံ ဘာသာ သက္ကတိ ကဏ္ဍ နိဗ္ဗာန် နိဗ္ဗာန်
- (1) Yan wenten jadma karawuhan ring pura boya sangkaning nyanjan tur ngawinang
ဗြဟ္မာ ကျောက်ပျံ နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန်
kramane biapara, wenang keni dewa danda lan artha danda, sane kasulurang
ဗြဟ္မာ ကျောက်ပျံ
manut pararem.
- ၁၉၉၁ ပုဂံ ဘာသာ သက္ကတိ ကဏ္ဍ နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန်
- (2) Prade kahyangan desane kahanan durmanggala minakadi kapancabhayan,
ဗြဟ္မာ ကျောက်ပျံ နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန်
pamangku patut digelis masadok ring prajuru desa pakraman.
- ၁၉၉၁ ဗြဟ္မာ ကျောက်ပျံ နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန်
- (3) Indik upakara/upacara pamahayun kadurmanggalan kahyangan desa, mapagamel
ဗြဟ္မာ ကျောက်ပျံ နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန်
kecap sastra agama, sane kasungkemin olih krama desa.

မဟာမဂ္ဂါဗျာ

Palet 2

ဗြဟ္မာ ကျောက်ပျံ နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန်

Indik Resi Yadnya

မဟာမဂ္ဂါဗျာ

Pawos 29

- ၁၉၉၁ သံ ပဓိ ဗြဟ္မာ ကျောက်ပျံ နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန်
- (1) Sang pacang madeg sulinggih utawi madwijati patut masadok ring prajuru desa
ဗြဟ္မာ ကျောက်ပျံ နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန်
pakraman miwah Parisada Hindu Dharma Indonesia.
- ၁၉၉၁ ပုဂံ ဘာသာ သက္ကတိ ကဏ္ဍ နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန်
- (2) Prajuru desa pakraman patut ngawas lan nitenin tur wenang mialangin, prade
ဗြဟ္မာ ကျောက်ပျံ နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန် နိဗ္ဗာန်
kacihnan wenten indik sane tan manut kecap sastra agama, tur sareng nyaksi

၇. ပုဒ်မ ၁၀/၇ ပုဒ်မ ၁၀ ပါရှိသော အမတ်တို့၏ အကျဉ်းချုပ်ချုပ်ဆိုချက်များကို
 upakara/upacara padwijatiannyane, saha nglantur nyiarang sajeroning paruman
 ခြံစားရမည်ဟု ဖော်ပြပါရှိသော အမတ်တို့၏ အကျဉ်းချုပ်ချုပ်ဆိုချက်များကို

krama desa tegap rauhing wates kawenangannya muput yadnya.

- (3) Krama desa patut madana punia sapamadeg miwah ring panglepas Sang
Sulinggih riwekas, katuntun antuk prajuru desa, kasulurang manut pararem.
- (4) Sang Sulinggih wenang polih laluputan ayahan miwah peson-peson.

မကုမ္ပဏီလီမိတက်

Pawos 30

- ၁၈၁။ ဆဒီၤကၢၤနီၤဗျုၤဗျၢၤနီၤမိၤသ့ၤမိၤတီၢ် ၇ၤပၤနီၤတၢ်ဗျၢၤဗျၢၤဗျၢၤ
(၁) Sajeroning muput yadnya, Sang Sulinggih ledang ngutamayang muput yadnya
တီၢ်ပၤပိၤတၢ်ဗျၢၤဗျၢၤဗျၢၤပၤဗျၢၤဗျၢၤဗျၢၤတၢ်နီၤမိၤသ့ၤမိၤတီၢ် ၇ၤပၤနီၤတၢ်ဗျၢၤဗျၢၤဗျၢၤ
ring wawengkon Desa Pakraman Pancoran, sasampune puput, wahu muput,
ယၢၤတီၢ်ပၤပိၤတၢ်ဗျၢၤဗျၢၤဗျၢၤတီၢ်ပၤပိၤတၢ်ဗျၢၤဗျၢၤဗျၢၤတီၢ်ပၤပိၤတၢ်ဗျၢၤဗျၢၤဗျၢၤ
yadnya ring wawengkon desa tiosan utawi ka dura desa.
၁၈၂။ ဗျၢၤ
(၂) Krama desane sami, patut sareng nitenin katuntun antuk prajuru, mangda sahanan
ယၢၤတီၢ်ပၤပိၤတၢ်ဗျၢၤ
yadnya sane kalaksanayang olih sowang-sowang krama desa, kapuput olih
သ့ၤမိၤတီၢ် ၇ၤပၤနီၤတၢ်ဗျၢၤ
Sulinggih utawi Pinandita, manut kawenangannya sowang-sowang.

၁၉၅၁

ပဉ္စမမြောက်

Palet 3

ဟိန္ဒူဒါနသီလ

Indik Pitra Yadnya

ပဉ္စမမြောက်

Pawos 31

- ၁၉၅၁ ခုနှစ် ဝါဆိုလဆန်းလပြည့်နေ့ မင်္ဂလာဂြိုဟ်နေ့ ပဉ္စမမြောက်
- (1) Krama desa minakadi krama banjar sawawengkon Desa Pakraman Pancoran,
ပဉ္စမမြောက် ကာဠာယဉ်ကျေးမှုဒေသလုံး ဟိန္ဒူဒါနသီလ ကာဠာယဉ်ကျေးမှုဒေသလုံး
patut sareng nyanggra yan wenten sinalih tunggil krama babanjarannyane sane
လူတိုင်းအားလုံး ပူးပေါင်း ပြုလုပ်ရမည်။
nglaksanayang upacara pitra yadnya.
- ၁၉၅၁ ခုနှစ် ပဉ္စမမြောက် ဟိန္ဒူဒါနသီလ ဝါဆိုလဆန်းလပြည့်နေ့ မင်္ဂလာဂြိုဟ်နေ့ ပဉ္စမမြောက်
- (2) Tatacara panyanggrane inucap ring ajeng kasulurang manut pararem.
- ၁၉၅၁ ခုနှစ် မင်္ဂလာဂြိုဟ်နေ့ မင်္ဂလာဂြိုဟ်နေ့ မင်္ဂလာဂြိုဟ်နေ့
- (3) Dudonan pamargin pitra yadnya :
ဟ။ မင်္ဂလာဂြိုဟ်နေ့ မင်္ဂလာဂြိုဟ်နေ့ မင်္ဂလာဂြိုဟ်နေ့
ha. Majalaran mendem utawi ngeseng, maka cihna makingsan ring Prethiwi
ဟ။ မင်္ဂလာဂြိုဟ်နေ့ မင်္ဂလာဂြိုဟ်နေ့ မင်္ဂလာဂြိုဟ်နေ့
utawi makingsan ring geni, pinaka jalaran nuptupang prabea;
က။ မင်္ဂလာဂြိုဟ်နေ့ မင်္ဂလာဂြိုဟ်နေ့ မင်္ဂလာဂြိုဟ်နေ့
na. Majalaran upacara pangabenan utawi palebon;
ခ။ မင်္ဂလာဂြိုဟ်နေ့ မင်္ဂလာဂြိုဟ်နေ့ မင်္ဂလာဂြိုဟ်နေ့
ca. Riwusan ngaben, patut kalanturang malih antuk upacara ngrorasin
မင်္ဂလာဂြိုဟ်နေ့ မင်္ဂလာဂြိုဟ်နေ့ မင်္ဂလာဂြိုဟ်နေ့
(mamukur) tur karuntutin malih antuk nglinggihang dewa pitara.

ပဉ္စမမြောက်

Pawos 32

- ၁၉၅၁ ခုနှစ် ဝါဆိုလဆန်းလပြည့်နေ့ မင်္ဂလာဂြိုဟ်နေ့ ပဉ္စမမြောက်
- (1) Sinalih tunggil krama sane kalayusekaran/atiwa-tiwa, mangda masadok ring

prajuru.

(2) Pidabdab indik mendem sawa, kasulurang kadi ring sor :

ha. Yan mendem sawa tan kadadosang nginepang bangbang;

na. Mendem utawi malebu tan dados ngapuanang;

ca. Sawa wong rare sane durung tigang sasih, patut kapendem pramangkin tan
 ၇၇၅၁၆၇၈၉၀၁၂

ngantosang dewasa;

ra. Sajeroning setra sinunggal, yan wenten mendem lintangan ring adiri patut
 කළක්වුනිමග්ගැතිකෑතකඩකලීභාහුබිතුසඟි

kamargiang ngawit saking sane nampekan ring setra inucap;

ka. Jadma nandang sakit ila, ulah pati, sawane dados kapendem ring setra
 ၁၈၂၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့

karihinin upakara panebusan;

da. Prade wenten sawa jagi kapendem ring setra boya krama Desa Pakraman
 ບາງກຳກະລີ ໂບຍາໄຫຼ່ ບາງກຳກະລີ ບາງກຳກະລີ ບາງກຳກະລີ ບາງກຳກະລີ ບາງກຳກະລີ

Pancoran, patut naur panukun setra akeh ipun manut pararem.

(3) Swadharmaning desa/banjar :

ha. Bandesa adat/Kelihaan adat, patut maritatas sang kaduhkitan,

napike sawane pacang kapendem, makingsan ring geni utawi lantur
ᮘᮞ᮪ᮒᮥᮔᮦᮕᮧᮒ

kaabenang;

- ၈၁ ပြေၵ်းၵၢၼ်း/တၢ်ဃၢ် ဂၢ်ၵ်းပၢၵ်းပၢၵ်းတၢ်ဃၢ်တၢ်ဃၢ်
na. Prajuru desa/banjar raris nepak kulkul tengeran kalayusekaran;
၈၁ ပြေၵ်းၵၢၼ်းပၢၵ်းပၢၵ်းတၢ်ဃၢ်တၢ်ဃၢ် မၤပၢၵ်းတၢ်ဃၢ်
ca. Prade kapendem, panyanggran krama desa/banjar salanturnya manut
မၤပၢၵ်းတၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်
sakadi sane sampun kaunggahang jeroning pararem, jantos papendemane
ပုၵ်း
puput;
၈၁ ပြေၵ်းၵၢၼ်းပၢၵ်းပၢၵ်းတၢ်ဃၢ်တၢ်ဃၢ် မၤပၢၵ်းတၢ်ဃၢ်
ra. Prade makingsan ring geni, panyanggran krama desa/banjar salanturnya,
မၤပၢၵ်းတၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်
manut kadi daging pararem, jantos pamargin upacarane puput;
၈၁ ပြေၵ်းၵၢၼ်းပၢၵ်းပၢၵ်းတၢ်ဃၢ်တၢ်ဃၢ် မၤပၢၵ်းတၢ်ဃၢ်
ka. Prade kaabenang, panyanggran krama desa/banjar salanturnya, manut kadi
မၤပၢၵ်းတၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်
daging pararem, jantos pamargin upacarane puput.
၁၃၁ ပြေၵ်းၵၢၼ်းတၢ်ဃၢ်တၢ်ဃၢ် မၤပၢၵ်းတၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်
(4) Desane maweh galah ring sang kalayusekaran sajeroning pitung rahina kengin
မၤပၢၵ်းတၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်
atiwa-tiwa, sajawaning wenten kabuatan tios saking sang yajamana.
၁၄၁ ပြေၵ်းၵၢၼ်းပၢၵ်းပၢၵ်းတၢ်ဃၢ်တၢ်ဃၢ် မၤပၢၵ်းတၢ်ဃၢ်
(5) Larangan papendeman miwah palebon ring wawengkon Desa Pakraman
မၤပၢၵ်းတၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်
Pancoran, kaunggahang jeroning pararem.
၁၄၁ ပြေၵ်းၵၢၼ်းပၢၵ်းပၢၵ်းတၢ်ဃၢ်တၢ်ဃၢ် မၤပၢၵ်းတၢ်ဃၢ်
(6) Prade wenten kalayusekaran rikala piodalan ring kahyangan desa, mangda
မၤပၢၵ်းတၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်
masadok, tur patut ngrereh galah mamargi mendem rikala sandikala.
၁၄၁ ပြေၵ်းၵၢၼ်းပၢၵ်းပၢၵ်းတၢ်ဃၢ်တၢ်ဃၢ် မၤပၢၵ်းတၢ်ဃၢ်
(7) Yening wenten jadma padem sangkaning salah pati utawi ulah pati, patut
မၤပၢၵ်းတၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်တၢ်ဃၢ်
kaupakaranin manut kadi wong mati beneran.

- ca. Ngembasang putra, abulan pitung rahina ngawit saking putrane embas,
 ຫາກຊ້າງເປັນສິ່ງບໍ່ສາມາດ/ຂະໜານ ໃຫຍ່ໄດ້ຍາວນານ
 ngantos katiwakin upakara/upacara tutug kambuhan;

- ກາ ສາກຸນາຄີ ສຸຣາສາສາ ບາທຸນລະວິທຸ ກາທິສ ຕາມິທຸປາສີ ສາກຸນາຄີ
 ra. Karuron, cuntakannya abulan pitung rahina ngawit saking karuron,
 ຕາກຸຣາສາສາບາທິສີ ບາຍາວາທິສີ
 ngantos katiwakin tirtha pamrayascitta;
- ສາ ບາທິບາທິ ສຸຣາສາສາ ຕາກຸຣາສາສາ ບາຍາວາທິສີ ບາທິບາທິ
 ka. Pawiwahan, cuntakannya ngantos sampun makala-kalaan;
 ສາ ບາທິບາທິ ສຸຣາສາສາ ຕາກຸຣາສາສາ ບາຍາວາທິສີ ບາທິບາທິ
 da. Gamia gamana, cuntakannya ngantos sampun kapalasang, karuntutin
 ບາທິບາທິ ບາທິບາທິ ບາທິບາທິ ບາທິບາທິ ບາທິບາທິ
 antuk mrayascitta sikian, desa pakraman miwah kahyangan desa;
 ສາ ບາທິບາທິ ສຸຣາສາສາ ຕາກຸຣາສາສາ ບາຍາວາທິສີ ບາທິບາທິ
 ta. Salah timpal, cuntakannya kapuputang manut kecap sastra agama miwah
 ບາທິບາທິ
 drestan desa;
- ສາ ບາທິບາທິ ສຸຣາສາສາ ຕາກຸຣາສາສາ ບາຍາວາທິສີ ບາທິບາທິ
 sa. Anak istri mobot malantaran lokika sanggraha kandugi nenten
 ສາທິບາທິ ບາທິບາທິ / ບາທິບາທິ ບາທິບາທິ ບາທິບາທິ ບາທິບາທິ
 katiwakin upakara/upacara pabiakawonan, cuntakannya ngantos
 ສາທິບາທິ ບາທິບາທິ / ບາທິບາທິ ບາທິບາທິ ບາທິບາທິ
 katiwakin upakara/upacara pabiakawonan;
- ບາ ບາທິບາທິ ສຸຣາສາສາ ຕາກຸຣາສາສາ ບາຍາວາທິສີ ບາທິບາທິ
 wa. Anak istri ngembasang putra malantaran lokika sanggraha kandugi pecak
 ບາທິບາທິ ບາທິບາທິ / ບາທິບາທິ ບາທິບາທິ ບາທິບາທິ ບາທິບາທິ
 nenten katiwakin upakara/upacara pabiakawonan miwah widi widhana,
 ສຸຣາສາສາ ຕາກຸຣາສາສາ ບາທິບາທິ ບາທິບາທິ ບາທິບາທິ
 cuntakannya ngantos wenten meras anake alit, karuntutin antuk
 ບາທິບາທິ / ບາທິບາທິ ບາທິບາທິ ບາທິບາທິ ບາທິບາທິ
 upakara/upacara manut kecap sastra agama;
- ບາ ບາທິບາທິ ສຸຣາສາສາ ຕາກຸຣາສາສາ ບາຍາວາທິສີ ບາທິບາທິ
 la. Mamitra ngalang, cuntakannya ngantos katiwakin upakara/upacara
 ບາທິບາທິ ບາທິບາທິ
 pabiakawonan;

၈၂ မဃာဇာတဝါဒါနုတ္တရဇာတိကဗျာသုတ္တံတွင် နိဗ္ဗာန်သို့
 ma. Sad atatayi, cuntakannya ngantos sampun mrayascitta sikian miwah
 ကံကုသလသုတ္တံတွင်
 ngesehin prawretti.

១៤១ ឧត្តរា តាបយូដីតាភាតិ/តាបឈីមតិ ៖

(6) Cuntaka kalayusekaran/kapademan :

ហា តាប៊ីត្នី ឯ ១ ឬ ត្រូវតាតា ៖

ha. Kapendem, cuntakannya :

១៣១ ដូចគ្នា តាមការផ្ទៀងផ្ទាត់របស់អង្គការក្រៅរដ្ឋាភិបាល។ តាមការស្រាវជ្រាវរបស់អង្គការក្រៅរដ្ឋាភិបាល។

1). Cuntaka ka banjar, telas cuntakannya risampun polih prayascitta;

121 ສຽງບັດສຽງຕູນງຸ່ມກາຍບີ ທີ່ໄດ້ ກາຍສຽງບັດສຽງຕູນງຸ່ມກາຍບີ

2). Kulawargannya tunggal purusa rauhing tigang rahina mawit saking
 ၁၂၈၆ ခုနှစ်တွင် အကျဉ်းချုပ်ပါ။

wusan mapendem utawi sampun maprayascitta.

၁၂။ အမတ်တို့၏အကျိုးအမြတ်

na. Kaabenang, cuntakannya :

[illegible]

1). Cuntaka ka banjar, telas cuntakannya risampun polih prayascitta;

១២១ ឧត្តរត្ថាត្ថា កាយត្ថាត្ថា បិប្ប យក្ខត្ថាត្ថា ឧត្តរត្ថាត្ថា

2). Cuntakan sang nyambut karya pitra yadnya, telas cuntakannya
 ဂိဇာဗျာဇာသိဒ္ဓိကပ္ပယပါ။

risampun polih nyapsap.

១៧។ ឯការហិរញ្ញវត្ថុការងារបិទៗ ៖

(7) Sang katiban cuntaka, luwire :

ហា គាបយូនីតាភាគី ១ ដាច់ ដូចគ្នា ៖

ha. Kalayusekaran, sane cuntaka :

១៣១ ឯកសារយុទ្ធសាស្ត្រ ១

1). Sang kalayusekaran;

121 ត្បូងឃ្មុំ

2). Kulawargannya;

[illegible]

3). Babanjarannya.

၇. ကနဦးရွှေဖိပ်ခေါ်စွဲပုဒ်ကက/ဥပသဘက ပကျေကၢယာနစွဲပုဒ် ဖိမိ ဖိသက၊
 nenten katiwakin upakara/upacara pabiakawonan miwah widi widhana,
 သၢက သုဒ္ဓါး ။

sane cunta :
 1.000

១៣១ ដំកើរដំបូងៗ

1). Sang ngembasang putra;

១២១ ប្រាសាទ ឧត្តរ ភ្នំពេញ

2). Putrane sane kaembasang.

៧. មជ្ឈិម្មតាប្បិកា : ដំណើរការយ៉ាងមជ្ឈិម្មតាប្បិកា

la. Mamitra ngalang, sane cuntaka : sang nglaksanayang mamitra ngalang
 ۲۰۱۱

punika;

၈၂ မဃာဇာတကသီလ၊ သုတ္တနိကာယ၊ နိဂ္ဂဟိကသီလ၊ မဃာဇာတကသီလ ပျဉ်းစာ။

ma. Sad atatayi, sane cuntaka : sang nglaksanayang Sad atatayi punika.

១៥១ ដំ ហង្ស៊ីក៏ ឆ្លងកាត់ ហូរចេញ ៖

(8) Sang tan keneng cuntaka, luwire :

ហា ដំបូងបំផុត។

ha. Sang Sulinggih;

គា. បម្រើការងារក្នុងការពង្រឹងបរិយាកាសរបស់សាលាឧត្តមនាយកដ្ឋាន

na. Pamangku Kahyangan Tiga rikala piodalan tur sampun ngayah tigang
 rahina ring pura sane kaemponin utawi sampun ngalang sasih utawi

ngalang tengah.

မဟုတ်ပါ။

Pawos 34

១៣១ ប៉ុន្តែ កិច្ចពិបាកបំផុត ហៅថា បញ្ហា ការគ្រប់គ្រងធនធាន មហាសមុទ្រ

(1) Pamargin atiwa-tiwa utawi pangabenan kalaksanayang mapagamel kecap sastra
 ၁၀၀၀ ဗိမ္ဗုဒ္ဓိကုဏ္ဍ

agama miwah drestan desa.

1. បបទ្យសគណកោតតតិវត្ថុស្សតិ ឧត្តរាបរាប្បាធិសាធិ កាត្វា ॥
 (2) Papatusan pangabenan, kasulurang manut pararem sowang-sowang banjar.
 1. បតិក្សតតិវត្ថុស្សតិ ឧត្តរាបរាប្បាធិសាធិ កាត្វា ॥
 (3) Pangingune ring krama banjar, kasulurang manut pararem sowang-sowang banjar.

பகுதி 131

Palet 4

ဟိန္ဒူဘာသာယူကြ။

Indik Manusa Yadnya

မဟာသျှိက္ခရာ

Pawos 35

- ១៣៧ គ្រាម កុដាន ឱកតាដំ គ្រាម កាត្តោ បង្កេច កាត្តោ ឱបុរី និពន្ធ គ្រាម
(1) Krama desa minakadi krama banjar, patut sareng nyanggra miwah nitenin yan
កុដាន ឱកតាដំ គ្រាម កាត្តោ បង្កេច កាត្តោ ឱបុរី និពន្ធ គ្រាម
wenten sinalih tunggil krama nglaksanayang upacara manusa yadnya sane
មធ្យម ហើយ
mabuat.
១៣៨ តាតាការ បក្សាភូមិ ហើយ តាតាការ មធ្យម ហើយ តាតាការ មធ្យម
(2) Tatacara panyanggrane inucap ring ajeng kasulurang manut pararem sowang-
កុដាន កាត្តោ
sowang banjar.
១៣៩ ដំ បង់ ក្នុង កាត្តោ បង្កេច កាត្តោ ឱបុរី និពន្ធ គ្រាម មធ្យម ហើយ មធ្យម
(3) Sang pacang nglaksanayang upacara manusa yadnya sane mabuat, mangda
មធ្យម ហើយ មធ្យម ហើយ មធ្យម ហើយ មធ្យម ហើយ មធ្យម ហើយ មធ្យម ហើយ
masadok ring prajuru lan wenang kawiwakan antuk prajuru.
១៤០ តាតាការ បក្សាភូមិ ហើយ តាតាការ មធ្យម ហើយ តាតាការ មធ្យម ហើយ តាតាការ មធ្យម ហើយ
(4) Manusa yadnya inggih punika, upacara-upacara dharmaning kahuripan manusa,
កាត្តោ ឱបុរី និពន្ធ គ្រាម កាត្តោ ឱបុរី និពន្ធ គ្រាម កាត្តោ ឱបុរី និពន្ធ គ្រាម កាត្តោ ឱបុរី
ngawit saking patemoning kama bang lan kama petak sajeroning garbha, ngantos
តាតាការ បក្សាភូមិ ហើយ តាតាការ មធ្យម ហើយ តាតាការ មធ្យម ហើយ តាតាការ មធ្យម ហើយ
kalayusekaran riwekas.

- ၁၅၂ ဂူပသာဂူပသာဂ ဟိန္ဒူပိ ဟိန္ဒူ ကောလိယ နာဗိဇ္ဇာ၊ ဗျာဓိ၊ ဂူဇ္ဇာ၊ ဗျာဓိ၊
(5) Upacara-upacara inucap ring ajeng kamargiang kanista, madhyama, utama, manut
နာဗိဇ္ဇာ၊ ဗျာဓိ၊ ဂူဇ္ဇာ၊ ဗျာဓိ၊
kecap sastra agama miwah dresta.

பத்து ௧௧

Palet 5

ဟိန္ဒူဘာသာမူလ

Indik Bhuta Yadnya

မဟုတ်ပါ။

Pawos 36

- (1) Desa Pakraman Pancoran patut nyanggra pamargin bhuta yadnya, marep ring kabuatan Desa Pakraman Pancoran.
- (2) Pidabdab pamargin bhuta yadnya inucap ring ajeng, mapagamel kecap sastra agama, kaanutang ring drestan desa, sane kapikukuh antuk pararem.
- (3) Krama desa minakadi krama banjar patut sareng nyanggra yan wenten sinalih tunggil krama sane nglaksanayang upacara bhuta yadnya sane mabaat.
- (4) Sang pacang nglaksanayang upacara bhuta yadnya sane mabaat, mangda masadok ring prajuru.

မဟာသျှိက္ခဏံ

Pawos 37

- (1) Bhuta yadnya marep ring kabuatan desa pakraman minakadi carun sasih miwah

ສາກ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

sane lianan, mapagamel sastra agama miwah prekempa.

1 ຫຼັ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

(2) Indik pamargin palelastian utawi makiyis, kasulurang manut pararem.

1 ຫຼັ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

(3) Nangken warsa, rikalaning tilem sasih kasanga, patut kalaksanayang tawur

ສາກ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

kasanga, kalanturang antuk pangrupukan, pinaka cihna nyanggra pangrawuh

ສາກ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

Nawa Saka Warsa (Tahun Baru Saka), ring pananggal apisan sasih kadasa,

ສາກ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

sane kawastanin Nyepi.

1 ຫຼັ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

(4) Rikalaning Nyepi, sowang-sowang krama desa patut ngamargiang Catur Brata

ບາກ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

Panyepian, inggih punika :

1 ຫຼັ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

ha. Amati geni : tan kengin maapi-api;

ສາ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

na. Amati karya : tan kengin nyambut karya;

ສາ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

ca. Amati lalungan : tan kengin malalungayan mrika-mriki;

ກາ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

ra. Amati lelanguan : tan kengin maoneng-onengan, ngwijilang

ສາກ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

swara ghora, nabuh gagambelan, lan

ສາກ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

sakancannya.

1 ຫຼັ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

(5) Catur Brata Panyepian punika kamargiang saking jam 6 semeng, jantos jam 6

ສາກ ນິພາສາ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ ອາຍຸພະຍາຍາມ

semeng benjangne, matengeran swaran kulkul.

- 141 មាត្រ បង់កិត្តិយ៍ ក្រុម បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង
(6) Mangda pamargin Catur Brata Panyepian punika trepti, patut katilikin antuk
មាត្រ បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង
tatelik desa sane kawastanin Pacalang desa, tur sang mamurug patut katiwakin
បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង
pamidanda, sane kasulurang manut pararem.
151 ក្រុម បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង
(7) Benjangne ring pananggal ping kalih sasih kadasa, kawastanin Ngembak Geni,
ក្រុម បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង
sowang-sowang krama patut saling ngaksamayang sane kawastanin Dharma Santi.

បញ្ជី មាត្រ បង្កើត ឡើង
PANCAMAS SARGAH
សូត្រ មាត្រ បង្កើត ឡើង
SUKERTA TATA PAWONGAN
បញ្ជី មាត្រ បង្កើត ឡើង
Palet 1
ហិក្ខុ មាត្រ បង្កើត ឡើង
Indik Pawiwahan
បញ្ជី មាត្រ បង្កើត ឡើង
Pawos 38

- 161 ក្រុម បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង
(1) Krama desa minakadi krama banjar, patut sareng nyanggra miwah nitenin yan
ក្រុម បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង
wenten sinalih tunggil krama sane nglaksanayang upacara pawiwahan.
171 មាត្រ បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង
(2) Pamargin pawiwahan, luwire :
ហា មាត្រ បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង
ha. Malantaran papadikan;
នា មាត្រ បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង បង្កើត ឡើង
na. Malantaran ngrorod, utawi ngrangkat;

- ca. Malantaran nyentana utawi nyentana nyeburin;
 31. Malantaran pada gelahang.
121. Indik pawiwahan, Desa Pakraman Pancoran ngamanggehang Undang-Undang
 (3) Indik pawiwahan, Desa Pakraman Pancoran ngamanggehang Undang-Undang
 miwah Peraturan Pemerintah, sane ngindikang pawiwahan.
131. Tatacara panglaksanannya, mapagamel kecap sastra agama, kaanutang ring
 (4) Tatacara panglaksanannya, mapagamel kecap sastra agama, kaanutang ring
 drestan desa, sane kapikukuh jeroning pararem.
141. Sinalih tunggil krama sane pacang nglaksanayang upacara pawiwahan, mangda
 (5) Sinalih tunggil krama sane pacang nglaksanayang upacara pawiwahan, mangda
 masadok ring prajuru.
151. Pawiwahan sane kamanggehang ring Desa Pakraman Pancoran :
 (6) Pawiwahan sane kamanggehang ring Desa Pakraman Pancoran :
 1. Patut kategepin antuk Tri Upasaksi inggih punika : manusa saksi,
 ha. Patut kategepin antuk Tri Upasaksi inggih punika : manusa saksi,
 bhuta saksi miwah dewa saksi nganutin agama;
 2. Manusa saksi minakadi prajuru banjar/desa pakraman miwah prajuru
 na. Manusa saksi minakadi prajuru banjar/desa pakraman miwah prajuru
 dinas, sane nglantur nglikitayang pawiwahane punika;
 3. Taler patut kategepin antuk panyaksi saking krama banjar.
 161. Saluwir prabeya panyaksi, kamedalang olih sang mawiwaha, manut dudonan
 (6) Saluwir prabeya panyaksi, kamedalang olih sang mawiwaha, manut dudonan
 sakadi ring sor puniki :

ហា បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា បក្សានុបត្តិប្រជុំប្រជុំ
 ha. Panyaksi ring prajuru banjar/desa pakraman miwah prajuru dinas;
 គា បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា បក្សានុបត្តិប្រជុំប្រជុំ
 na. Panebas likita pawiwahan, sane ageng alit ipun nganutin pararem
 មិន បក្សានុបត្តិប្រជុំប្រជុំ
 miwah pamastikan sang ngawawenang.

1៣ បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា បក្សានុបត្តិប្រជុំប្រជុំ

(7) Pawiwahan sane nenten kadadosang :

ហា បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា បក្សានុបត្តិប្រជុំប្រជុំ
 ha. Ring sameton sodet miwah kuwalon;
 គា បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា បក្សានុបត្តិប្រជុំប្រជុំ
 na. Ring meme bapa rupaka miwah kuwalon;
 សា បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា បក្សានុបត្តិប្រជុំប្រជុំ
 ca. Ring rerama dinyama lanang istri, miwah sane lianan, manut lalintih
 បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា បក្សានុបត្តិប្រជុំប្រជុំ
 paiketan pakulawargan kenceng ngunggahang lan nedunang;
 ហា បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា បក្សានុបត្តិប្រជុំប្រជុំ
 ra. Masanding sareng brana.

បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា

Palet 2

បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា

Indik Nyapihan

បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា

Pawos 39

1៣ បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា បក្សានុបត្តិប្រជុំប្រជុំ
 (1) Prajuru desa minakadi prajuru banjar pakraman, wenang sareng mawosin miwah
 គា បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា បក្សានុបត្តិប្រជុំប្រជុំ
 nitenin yan wenten sinalih tunggil krama sane mapikarsa pacang palas marabi,
 ហា បក្សានុបត្តិប្រជុំប្រជុំ/ៗគ្នា បក្សានុបត្តិប្រជុំប្រជុំ
 mangda nenten kadurusan dados Nyapihan.

121 ພຽງ ພິສຸມພູສູງ ກິ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ

(2) Yan krama inucap kukuh ring pikarsannya, desa minakadi banjar pakraman, ງາດສູງ ພຽງ ຍາດີ ປິສັກ

nenten sumakuta ring pamarginnya.

122 ສາດາດາດາ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ

(3) Saderenge pastika polih pamutus saking sang ngawawenang minakadi Sang ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ

Rumawos (Pengadilan Negeri), krama inucap manggeh keni tategenan krama ສາດາດາດາ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ

sakadi nguni.

131 ທິງ ທາດ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ

(4) Tiosan tan manggeh ring ajeng, kasulurang manut pararem.

ບາດ ທິງ ທາດ

Palet 3

ບາດ ທິງ ທາດ

Indik Sentana

ບາດ ທິງ ທາດ

Pawos 40

141 ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ

(1) Prajuru desa minakadi prajuru banjar pakraman, wenang sareng mawosin miwah ທິງ ທາດ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ

nitenin yan wenten sinalih tunggil krama ngindikang sentana.

151 ທິງ ທາດ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ

(2) Indik sentana Desa Pakraman Pancoran ngamanggehang uger-uger jagat minakadi ທິງ ທາດ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ

kawicaksanan sang maraga Guru Wisesa, kaanutang ring drestan desa, sane ທິງ ທາດ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ

kapikukuh antuk pararem.

161 ທິງ ທາດ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ ປິສັກ ພຽງ ງາດ ຍິສະສາດີ ຕາເຜົ່າ ພຽງ ຍາດີ

(3) Sang pacang ngrajegang sentana mangda masadok ring prajuru.

ບາງຢາ 131

Palet 4

ບົກຊີໂກນິມາລີ

Indik Warisan

ບາງບາລີ 131

Pawos 41

- 131 ປຸງຮຸງ ງາດາ ຍິດສາດີ ປຸງຮຸງ ຕາເວັນ ບາງບາລີ 131 ຍິດສາດີ ບາງບາລີ 131
- (1) Prajuru desa minakadi prajuru banjar pakraman, wenang sareng mawosin miwah
ສິ່ງທີ່ຈະຮຸ້ນຮຸ້ນກັບ ບາງບາລີ 131 ຍິດສາດີ ບາງບາລີ 131
nitenin yan wenten sinalih tunggil krama ngindikang warisan.
- 131 ບົກຊີໂກນິມາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131
- (2) Indik warisan, Desa Pakraman Pancoran ngamanggehang uger-uger jagat
ຍິດສາດີ ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131
minakadi kawicaksanan sang maraga guru wisesa, kaanutang ring drestan desa,
ສາງສາ ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131
sane kapikukuh antuk pararem.
- 131 ມີ ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131
- (3) Sang pacang ngindikang warisan, mangda masadok ring prajuru.

ບາງບາລີ 131

SASTHAS SARGAH

ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131

SUKERTA TATA PALEMAHAN

ບາງບາລີ 131

Palet 1

ບົກຊີໂກນິມາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131

Indik Karang, Tegal, lan Carik

ບາງບາລີ 131

Pawos 42

- 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131 ບາງບາລີ 131
- (1) Krama desa sane ngamong karang desa utawi karang paumahan ngraga, patut

ngwatesin karangnya sowang-sowang antuk pagehan/turus utawi tembok, mangda
 pakantenannya asri.

121. Watese sane atep utawi mapanyaitan patut kapiara/kategen olih sowang-
 (2) sowang krama sane magenah ring tebenan, utawi sane magenah ring tegahan.
 122. Prade karasayang pagehan/turus inucap nglikadin, yan pada arsa panyandinge,
 (3) watese kengin ngangen pinget utawi pracihna pal saking BPN (Badan
 Pertanahan Nasional), sakewanten kasaksi antuk prajuru desa/banjar
 pakraman.
 131. Prade wenten karang kabebeng, mangda kautsahayang wenten pamesuannya
 (4) sane pastika, kasulurang manut pararem.
 141. Telajakan ring margine kapiara olih sang maderbe karang.
 (5)

1977

Pawos 43

171. Sinalih tunggil krama desa/banjar pakraman, nenten kalugra :
 (1) ha. Ngalah-alah margi, tegal ayahan desa, tegal krama liyan,
 lan sakancan punika;

na. Ngalah-alah tegak kahyangan, setra lan sakancan tegak sane sinanggeh
 suci (druwen krama lan druwen desa).

- 1971 (2) Prade wenten mamurug kecape ring ajeng, sang mamurug, patut ngwaliang tanah
 inucap, tur sang ngalah-alah tegak suci, tiosan ring ngwaliang tanah tegak suci
 inucap, taler patut karuntutin antuk dewa danda miwah artha danda, sane
 kasulurang manut pararem.

Palet 2

Indik Papayonan

Indik Papayonan

Pawos 44

- 1971 (1) Ngawit nandur papayonan minakadi tanem tuwuh, patut adepa agung (2,5 meter)
 ngajeroang saking wates; papayonan minakadi tanem tuwuh sane jantos ngliwat
 wates, wenang kasepatgantungin.
- 1971 (2) Papayonan sane ngungkulin mawastu mayanin ka pisaga, sang nruwenang
 papayonan inucap patut kawara tur kairing mapiguman antuk sang rumasa
 katetehan, bilih-bilih sang nruwenang arsa ngrebah utawi notor-wit

ບບາທາກາດ ປູນິສາ

papayonane punika.

121 ປຸກ ສາມາດສູນ ທີ່ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ

- (3) Prade sampun kawara taler tan wenten utsahan sang nruwenang, sang rumasa
 ສາມາດສູນ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ
 katetehan wenang masadok ring prajuru, tur risampune kaparitas kandugi
 ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ ທາງບາດ
 wenten lalugrahan prajuru, wahu wit papayonane punika kengin karebah,
 ສາມາດສູນ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ ທາງບາດ
 sakewanten panukun patin wit papayonane punika patut katahur olih sang
 ທາງບາດ ສາມາດສູນ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ ທາງບາດ
 rumasa katetehan lan sang sane nruwenang papayonan sane netehin, manut
 ທາງບາດ ສາມາດສູນ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ ທາງບາດ
 panglokikan prajuru, tur wit papayonane sane karebah punika, kasukserah
 ທາງບາດ ສາມາດສູນ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ ທາງບາດ

ring sang nruwenang.

131 ສາມາດສູນ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ ທາງບາດ

- (4) Sang patut keni pamidanda panyangaskara saha prabea manut pararem, marep
 ທາງບາດ ສາມາດສູນ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ ທາງບາດ

ring wawangunan sane karubuhan, luwire :

141 ສາມາດສູນ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ ທາງບາດ

ha. Sang nruwenang wit papayonan sane sinanggeh mayanin, prade pungkak
 ທາງບາດ ສາມາດສູນ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ ທາງບາດ

padidi tur ngrubuhin wawangunan krama tiosan;

151 ສາມາດສູນ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ ທາງບາດ

na. Sang notor, monggol utawi ngrebah taru, tur ngrubuhin wawangunan
 ທາງບາດ ສາມາດສູນ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ ທາງບາດ

krama tiosan.

161 ສາມາດສູນ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ ທາງບາດ

- (5) Krama desa patut ngamanggehang kawredian tanem tuwuh sane ngawinang
 ທາງບາດ ສາມາດສູນ ທາງຊື່ສູນ ທາງບາດ ສູນ ທາງບາດ ທາງບາດ ທາງບາດ
 desane asri tur lestari sane kawastanin Bhutañita, sane matesges kalestarian

lingkungan hidup.

[illegible]

(6) Sinalih tunggil krama sane pacang ngrebah papayonan minakadi tanem tuwuh
 သာသနာတရားတို့ကို ဖြစ်ပေါ်စေရန် အားထုတ်ကြရမည်။
 sane ngawinang desane asri tur lestari, patut masadok tur nunas lalugrahan ring
 ပြုစုရန် အားထုတ်ကြရမည်။
 prajuru desa pakraman.

မာတုဗျာဓိ

Palet 3

ဟိန္ဒိုကျမကျနာစို။

Indik Wawangunan

မဟာဇာတိ ၁၃၅၁

Pawos 45

[illegible]

(1) Nangken ngwangun, sowang-sowang krama patut :

၁၈၂။ ဓမ္မာနုဿိ ပုဂ္ဂိုလ်ဓမ္မာနုဿိ ပုဂ္ဂိုလ်ဓမ္မာနုဿိ ပုဂ္ဂိုလ်ဓမ္မာနုဿိ

ha. Masadok ring prajuru, pamekas marep ring wawangunan sane mapanyaitan
ຍິດສາດນີ ຍິດຕິກຸນນີ

minakadi menengin wates;

[illegible]

na. Ngangge Asta Bhumi miwah gagulak Asta Kosala Kosali, sanistannya
 ឧត្តមបាលី បាទិចារិក គោតិវង្សេយ

manut ring patitise ka niskala.

[illegible]

(2) Prade wawangunane jantos nyayubin ka pisaga, bilih-bilih temboke ring telenging

បាទីស៊ីក្រិសាឈ្មោះ គាត់ហៅថា គាត់ហៅវិចិត្រ ឈ្មោះ ហ៊ុន ឈ្មោះ ហ៊ុន ឈ្មោះ ហ៊ុន

wates, risampune kawara tur kairing mapiguman taler tan wenten usaha sang

ក្រុមគ្រួសារក្នុងសហគមន៍នីមួយៗ គួរតែមានការបង្កើនការស្នាក់នៅក្នុងសហគមន៍នេះ។

nuwenang, kangkat kasadokang ring prajuru; sasampune kaparitas tur wenten

ហេតុអ្វីហេតុអ្វីដែរ ត្រូវបង់ បង្កើតឡើង តើនិយាយ ឲ្យបាន
 lalugrahan prajuru, sang nruwenang wawangunan wenang keni danda manut
 ហេតុអ្វីហេតុអ្វីដែរ ត្រូវបង់ បង្កើតឡើង តើនិយាយ ឲ្យបាន
 pararem, tur tembok inucap patut kagubar olih sang nruwenang, sanistannya
 ហេតុអ្វីហេតុអ្វីដែរ ត្រូវបង់ បង្កើតឡើង តើនិយាយ ឲ្យបាន

mangda kakaryanang abangan.

- (3) Tan kuasa ngembahang toya kawates anak tiosan (toya wawalungan, toya bawalan) paciringan, pasiraman miwah sane tiosan).
- (4) Tan kuasa ngentungan lulu kakarang anak tiosan utawi katelajakan toya.
- (5) Sang sapa sira mamurug kadanda manut pararem.

பகுதி 131

Palet 4

ហិរ្និឡបបូតា ១១

Indik Wawalungan

မဟာဇာတိ ၁၃၈၁

Pawos 46

- (1) Sahanan warga desa sane miara wawalungan : bawi, banteng lan sakancan punika,
မဉ်းသေဝ်ခိၣ်တူၢ်လိာ်ကွၢ်အံၤနီၤပုၤတူၢ်တၢ်ဆဲၣ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
mangda sayaga nitenin negul minakadi nglogor wawalungannya, mangda nenten
ကျွန်ုပ်တို့သည် မြေးငယ်များကို နှစ်စဉ် စောင့်ရှောက်ပျိုးထောင်ရန် အားပေးကြပါ။
ngrusak karang utawi pabianan krama tiosan, bilih-bilih jantos ngranjing
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အရာများကို သတိပြုစောင့်ရှောက်ပါ။
ngletehin kahyangan.

ບາງທີ 191

Palet 5

ບົກຊີລຸນາ

Indik Bhaya

ບາງທີ 193

Pawos 47

- 191 ກາສາສາສາ ບຸນິກ ະ ຄິບພາຍ ເອພາຍ ເອພິພາຍ ເອພາຍພາຍ ເອພິພາຍພາຍ
- (1) Bacakan bhaya luwire : jiwabhaya, arthabhaya, agnibhaya, toyabhaya, lindubhaya, ບາງທີ 193 ກາສາສາສາ ບຸນິກ ະ ຄິບພາຍ ເອພາຍ ເອພິພາຍ ເອພາຍພາຍ ເອພິພາຍພາຍ
- lan sakancan punika sane ketahipun kawastanin pancabhaya.
- 192 ມິສາລິ ບຸນິກ ະ ຄິບພາຍ ເອພາຍ ເອພິພາຍ ເອພາຍພາຍ ເອພິພາຍພາຍ
- (2) Sinalih tunggil krama sane manggihin prasihna pastika wentene sahanan panca ມິສາລິ ບຸນິກ ະ ຄິບພາຍ ເອພາຍ ເອພິພາຍ ເອພາຍພາຍ ເອພິພາຍພາຍ
- bhaya, patut digelis nepak kulkul tengeran kapancabhayan, tur digelis masadok ມິສາລິ ບຸນິກ ະ ຄິບພາຍ ເອພາຍ ເອພິພາຍ ເອພາຍພາຍ ເອພິພາຍພາຍ
- ring prajuru.
- 193 ປຸກ ກາສາສາ ບຸນິກ ະ ຄິບພາຍ ເອພາຍ ເອພິພາຍ ເອພາຍພາຍ ເອພິພາຍພາຍ
- (3) Prade desane kahanan jiwabhaya, krama desane patut ngaturang upacara ປຸກ ກາສາສາ ບຸນິກ ະ ຄິບພາຍ ເອພາຍ ເອພິພາຍ ເອພາຍພາຍ ເອພິພາຍພາຍ
- ປະທັບພາຍ ບາງທີ 193 ກາສາສາ ບຸນິກ ະ ຄິບພາຍ ເອພາຍ ເອພິພາຍ ເອພາຍພາຍ ເອພິພາຍພາຍ
- pamahayun desa manut kecap sastra agama sane kapikukuh antuk krama, tur sang ປຸກ ກາສາສາ ບຸນິກ ະ ຄິບພາຍ ເອພາຍ ເອພິພາຍ ເອພາຍພາຍ ເອພິພາຍພາຍ
- ຕັ້ງ ຄິບພາຍ ເອພາຍ ເອພິພາຍ ເອພາຍພາຍ ເອພິພາຍພາຍ
- ngwetuang jiwabhaya, katur ring sang ngawawenang.

ບາງທີ 193

Pawos 48

- 194 ມິສາລິ ບຸນິກ ະ ຄິບພາຍ ເອພາຍ ເອພິພາຍ ເອພາຍພາຍ ເອພິພາຍພາຍ
- (1) Sinalih tunggil krama sane manggihin prasihna pastika wentene arthabhaya ມິສາລິ ບຸນິກ ະ ຄິບພາຍ ເອພາຍ ເອພິພາຍ ເອພາຍພາຍ ເອພິພາຍພາຍ
- 195 ມິສາລິ ບຸນິກ ະ ຄິບພາຍ ເອພາຍ ເອພິພາຍ ເອພາຍພາຍ ເອພິພາຍພາຍ
- (3) utawi pawos 16 (1); sang kamalingan patut digelis atur supekса ring

ປຸງງາມ ສາມີບຸກຄະນີ ສາມີ ກິ ມີ ຕາບັດ ສາມີ
 prajuru; sang kacihsnan ngamaling, katur ring sang ngawawenang, maweweh
 ສາມີ ບຸກຄະນີ ກິ ສາມີ ບຸກຄະນີ ສາມີ ບຸກຄະນີ ສາມີ
 malih patut keni dewa danda lan artha danda manut pararem, yan ipun ngamaling
 ກິ ບຸກຄະນີ ສາມີ ກິ ສາມີ ກິ ສາມີ

barang druwen desa sane sinanggeh suci.

- 191 ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ
 (2) Sowang-sowang krama desa tan kapatutang mapailonan ring dusta; sang kacihsnan
 ສາມີ ບຸກຄະນີ ກິ ສາມີ ບຸກຄະນີ ກິ ສາມີ ບຸກຄະນີ ກິ ສາມີ
 mapailonan ring dusta patut katibakin danda kadi dandaning maling, sane
 ສາມີ ບຸກຄະນີ ກິ ສາມີ ບຸກຄະນີ ກິ ສາມີ

kasulurang manut pararem.

- 191 ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ
 (3) Indik ngrereh reramon minakadi daun kelapa, ron, miwah sane sewosan ring
 ບຸກຄະນີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ
 pabianan krama tiosan rikenjekan suwung, kasulurang manut pararem.

- 191 ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ
 (4) Indik ngranjingin pakubon utawi pakarangan krama sewosan rikala suwung,
 ບຸກຄະນີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ
 mawastu raris sang maderbe pakubon utawi pakarangan punika kaicalan,
 ສາມີ ບຸກຄະນີ ກິ ສາມີ ບຸກຄະນີ ກິ ສາມີ

kasulurang manut pararem.

- 191 ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ
 (5) Indik ngranjingin pakubon utawi pakarangan krama sewosan rikala suwung
 ບຸກຄະນີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ ກິ ສາມີ
 riantukan wenten pisarat sane mabuat, minakadi mapangarah miwah kabuatan
 ສາມີ ບຸກຄະນີ ກິ ສາມີ ບຸກຄະນີ ກິ ສາມີ
 sane lianan, kasulurang manut pararem.

ສາມະສາມະສາມ
SAPTAMAS SARGAH
ວິສາກ ພາກສາມະສາມ
WICARA LAN PAMIDANDA

ບາງຢາກ
Palet 1
ບໍລິຫານສາກ
Indik Wicara
ບາງຢາກ
Pawos 49

- 1 ສາກ ບໍລິ ບາງຢາກ ບໍລິຫານສາກ ບໍລິຫານສາກ ບໍລິຫານສາກ
(1) Sane wenang mawosin wicara ring wawengkon Desa Pakraman Pancoran,
ບໍລິຫານສາກ ບໍລິຫານສາກ ບໍລິຫານສາກ ບໍລິຫານສາກ
inggih punika prajuru desa pakraman maka miwah kerta desa.
1 ບາງຢາກ ບໍລິຫານສາກ ບໍລິຫານສາກ ບໍລິຫານສາກ
(2) Prade sang mawicara tan cumpu ring pamutus kerta desa, kengin nunasang ring
ບໍລິຫານສາກ ບໍລິຫານສາກ
Majelis Desa Pakraman manut dudonan.
1 ບາງຢາກ ບໍລິຫານສາກ ບໍລິຫານສາກ
(3) Sahanan wicara sane mawit saking kacorahan sakaluwire sane sinanggeh
ບໍລິຫານສາກ ບໍລິຫານສາກ
nungkasin daging awig-awig, pasuara miwah pararem desa/banjar pakraman,
ບໍລິຫານສາກ ບໍລິຫານສາກ
patut digelis kabawosin olih prajuru, nenten nyantos pasadok malih.
1 ບາງຢາກ ບໍລິຫານສາກ ບໍລິຫານສາກ
(4) Sajaba wicara sakadi ring ajeng, patut nyantosin pasadok sang nunas bawos.
1 ບາງຢາກ ບໍລິຫານສາກ ບໍລິຫານສາກ
(5) Panepase mangda pastika nyantenang iwang patut malarapan Tri Pramana, inggih
ບໍລິຫານສາກ ບໍລິຫານສາກ
punika : saksi, likita, bukti, tur panepase tan maren nepek ring Catur Dresta, manut
ບໍລິຫານສາກ
kecap sastra agama.

မာတုဗျာ၊ ဗျာ

ဟိန္ဒူနာမပိသဉ္စာ။

မဟာဇာတိ ၁၅၀၁

၁၈၇။ ဂုဏ်ထူး/တက္ကသိုလ်/ပိန္နဲ/ခါးကွေး/ပရိသေ့/ဂီၤ/မဲၤ/ဂုဏ်ထူး/တက္ကသိုလ်/မဂုဏ်/မိမိပါ။

[illegible][illegible]

ហា ឆ្នាំ ២០១២ បរិច្ឆេទ ១២ ខែ មិថុនា ២០១២

គា បកកស្ថានបកប្បន្ន

នា គោរមបាវី ១១

၂၃၂ ပဋိသန္ဓေ သုတ္တံ နာဂါပနာ ပဗ္ဗေဒ္ဓါသံ သိက္ခိ၊ ဗန္ဓုန္တုသိသိပနာ။

၂၅၂ ဒီဇင်ဘာ ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ နေပြည်တော်၊ မြန်မာနိုင်ငံတော်

පත්‍රපත 11

မဟာဇဂါး

[illegible]

សិប្ប ធានា ឆ្លាតវៃ ប្រតិ ភាព បា ពិ ។

ឧបត្ថម្ភប្រតិបត្តិការ

ກາດຸລຸຣິນຕຸກ ປຣາຍາສິຕຕາ
kadulurin antuk prayascitta.

ອະສຕມາສ ສາຣາ
ASTAMAS SARGAH
ກຸງບຸກບຸນິກຸວິນາວິກິ
NGUWAH-UWUHIN AWIG-AWIG
ບາບາສີ 1471
Pawos 52

- 1471 ກຸງບຸກບຸນິກຸວິນາວິກິ ບຸກບຸນິກຸວິນາວິກິ ບຸກບຸນິກຸວິນາວິກິ ບຸກບຸນິກຸວິນາວິກິ
(1) Nguwah-uwuhin awig-awig desa pakraman puniki, wantah kengin kalaksanayang
ບາບາສີ 1471
antuk paruman krama desa.
- 1471 ບາບາສີ 1471 ບຸກບຸນິກຸວິນາວິກິ ບຸກບຸນິກຸວິນາວິກິ ບຸກບຸນິກຸວິນາວິກິ
(2) Pakarsane nguwah-uwuhin punika, mangda mawit saking pakarsan krama desa,
ບາບາສີ 1471
yadiastun kamedalang antuk sinalih tunggil prajuru, utawi sinarengan.

ບາບາສີ 1471
Pawos 53

- 1471 ສາລຸວິຣິງ ອິນດິກ ສະນະ ສຳປຸນ ວິນເຕນ ສາດເຣງ ອວິກ-ອວິກ ປຸນິກິ ກາສຸຣາ
(1) Sakaluwiring indik sane sampun wenten sadereng awig-awig puniki kasurat,
ບາບາສີ 1471
mangda kaanutang ring sadaging awig-awig puniki.
- 1471 ສາລຸວິຣິງ ອິນດິກ ສະນະ ສຳປຸນ ວິນເຕນ ສາດເຣງ ອວິກ-ອວິກ ປຸນິກິ ກາສຸຣາ
(2) Sakaluwiring sane durung kasurat sajeroning awig-awig puniki, menawi kangkat
ບາບາສີ 1471
kaanggen mitegepin awig-awig puniki, pacang kasurat jeroning pararem.
- 1471 ສາລຸວິຣິງ ອິນດິກ ສະນະ ສຳປຸນ ວິນເຕນ ສາດເຣງ ອວິກ-ອວິກ ປຸນິກິ ກາສຸຣາ
(3) Sahanan pararem/pasuara ring sowang-sowang banjar pakraman, nenten
ບາບາສີ 1471
kadadosang nungkasin awig-awig, pararem/pasuara desa pakraman.

ທາ. ກຸປຣາມາ : ປຸຊຸງ ງຸດາດາ ບຸກຣາມາລີ :
ha. Kapratama : prajuru desa pakraman :

ທາ. ກຸດາດາ ບຸກຣາມາລີ :
Bandesa Adat Pancoran,


ທາ. ງຸດາດາລີ ຢີທາ
I Nyoman Mirta

ທາ. ກຸປິ ກາລິ : ປຸຊຸງ ງຸດາດາ ດິນສາ ມາກາສັກ :
na. Kaping kalih : prajuru desa dinas maka saksi :

ປີເກັກ ງຸດາດາ ຍຸລິ
Perbekel Desa Mundeh,

ທາ. ງຸດາດາລີ ສຸລິ
I Nyoman Sunarsa

ທາ. ກຸປິ ທິນ : ກຸປິ ກາລິ ງຸດາດາລີ :
ca. Kaping tiga : kawikanin olih :

1. ທາ. ກຸດາດາ ບຸກຣາມາລີ ງຸດາດາ ບຸກຣາມາລີ ສາມາດ ງຸດາດາລີ ງຸດາດາລີ
1. Ketua Majelis Alit Desa Pakraman Kecamatan Selemadeg Barat,

ທາ. ງຸດາດາລີ ສິນາຣທາ
I Gusti Putu Sinartha, S.Sos

၁။ ဆရာတော်ကြီးမင်းသားတော်

2. Camat Selemadeg Barat,



မိတ်ကူဆရာတော်ကြီးမင်းသားတော်

I Gede Ketut Suyana Putra, S.Sos

၁။ ဆရာတော်ကြီးမင်းသားတော်

ra. Kaping pat : kapikukuh olah :

၁။ ဆရာတော်ကြီးမင်းသားတော်

1. Ketua Majelis Madya Desa Pakraman Kabupaten Tabanan,



၁။ ဆရာတော်ကြီးမင်းသားတော်

Drs. I Wayan Tontra

၁။ ဆရာတော်ကြီးမင်းသားတော်

2. Ketua Parisada Hindu Dharma Indonesia Kabupaten Tabanan,



၁။ ဆရာတော်ကြီးမင်းသားတော်

Drs. I Wayan Tontra

၁။ ဆရာတော်ကြီးမင်းသားတော်

3. Kepala Kantor Kementerian Agama Kabupaten Tabanan,



၁။ ဆရာတော်ကြီးမင်းသားတော်

I Nyoman Arya, S.Ag,M.Pd.H

1441

មុន្នតិ បមិត្តក្ស
MURDDHANING PAMIKUKUH



ភីបុត្រ ធីតា វិរ្យាស្តុតិ
NI PUTU EKA WIRYASTUTI, S.Sos

យីកើហាហ្វិ ធីតា វិរ្យាស្តុតិ ៖
Mengetahui dan telah dicatatkan :

ហាហ្វិ
Tanggal
១៣ កើត ១២ ខែ ឧសភា
Reg. Nomor

៖
: 21 DECEMBER 2017
៖
: 189 / 021 / 123456

ភីបុត្រ ធីតា វិរ្យាស្តុតិ
Kepala Dinas Kebudayaan Kabupaten Tabanan,



ភីបុត្រ ធីតា វិរ្យាស្តុតិ
B Drs. I Gusti Ngurah Supanji, M.Si

ក្របីហាតិ ១៣១

LEPIHAN I

ចាតុត្តរណ៍ គ្រាស បក្សសម្ព័ន្ធ ១៣១ បក្សសម្ព័ន្ធ ១៣១

TATINASAN NYASA LAN SASANTI DESA PAKRAMAN PANCORAN

១៣១ សិប្បកម្ម បិណ្ឌ ១៣១ ៖ គ្រាស ១៣១ បក្សសម្ព័ន្ធ ១៣១ បក្សសម្ព័ន្ធ ១៣១

(1) Sibeh Bucu Lima, matesges : krama Desa Pakraman Pancoran mapikukuh antuk
បក្សសម្ព័ន្ធ ១៣១ បិណ្ឌ ១៣១ បក្សសម្ព័ន្ធ ១៣១ បក្សសម្ព័ន្ធ ១៣១

Pancasila, Dasar miwah Darsanan Jagat Republik Indonesia.

១៣១ សិប្បកម្ម បិណ្ឌ ១៣១ ៖ គ្រាស ១៣១ បក្សសម្ព័ន្ធ ១៣១ បក្សសម្ព័ន្ធ ១៣១

(2) Swastika, matesges : Desa Pakraman Pancoran nginggilang lan nyungkemin
គ្រាស ១៣១ បិណ្ឌ ១៣១ បក្សសម្ព័ន្ធ ១៣១ បក្សសម្ព័ន្ធ ១៣១

Agama Hindu pinaka jiwatman Desa Pakraman Pancoran.

១៣១ បក្សសម្ព័ន្ធ ១៣១ បិណ្ឌ ១៣១ ៖ គ្រាស ១៣១ បក្សសម្ព័ន្ធ ១៣១ បក្សសម្ព័ន្ធ ១៣១

(3) Padi lan Kapas, matesges : sajeroning ngupadi jagadhita, krama Desa Pakraman
បក្សសម្ព័ន្ធ ១៣១ បិណ្ឌ ១៣១ បក្សសម្ព័ន្ធ ១៣១ បក្សសម្ព័ន្ធ ១៣១

Pancoran, tan mari nglimbakang bhoga miwah upabhoga minakadi sandang
បក្សសម្ព័ន្ធ ១៣១

pangan.

១៣១ សិប្បកម្ម បិណ្ឌ ១៣១ ៖ គ្រាស ១៣១ បក្សសម្ព័ន្ធ ១៣១ បក្សសម្ព័ន្ធ ១៣១

(4) Candi Bentar, matesges : Rwa bhineda pastika setata madampingan ring kahuripan,
គ្រាស ១៣១ បក្សសម្ព័ន្ធ ១៣១ បិណ្ឌ ១៣១ បក្សសម្ព័ន្ធ ១៣១ បក្សសម្ព័ន្ធ ១៣១
dumogi Desa Pakraman Pancoran setata rumaket majalaran antuk ngamargiang
បក្សសម្ព័ន្ធ ១៣១ បិណ្ឌ ១៣១

Tri Kaya Parisudha.

១៣១ បក្សសម្ព័ន្ធ ១៣១ បិណ្ឌ ១៣១ ៖ គ្រាស ១៣១ បក្សសម្ព័ន្ធ ១៣១ បក្សសម្ព័ន្ធ ១៣១

(5) Undag tiga, matesges : wawidangan Desa Pakraman Pancoran kasungkemin antuk
គ្រាស ១៣១ បក្សសម្ព័ន្ធ ១៣១ បិណ្ឌ ១៣១ បក្សសម្ព័ន្ធ ១៣១ បក្សសម្ព័ន្ធ ១៣១

tigang banjar pakraman.

១៣១ គ្រាស ១៣១ បិណ្ឌ ១៣១ ៖ គ្រាស ១៣១ បក្សសម្ព័ន្ធ ១៣១ បក្សសម្ព័ន្ធ ១៣១

(6) Kulkul, matesges : krama Desa Pakraman Pancoran setata ngutamayang

១៧. ឯកសារ/ការព្យាបាលសិះគ្រប់គ្រងការបង្កើនការងារសាងសង់សាលា

- (7) Warna pelung/biru, mateses : krama Desa Pakraman Pancoran setata sagilik
 សព្វក្បត្យាប្បិស្សិ សាសនាត្ថកាស្រាវតារាស្សបតយសាសិ ហស្សហសិវហស្ស
 saguluk salunglung sabhayantaka, paras paros sarpanaya, saling asah, asih, asuh
 ក្បត្យាប្បិស្សិ ភ័យសាសនាត្ថកាស្រាវតារាស្សបតយសាសិ ហស្សហសិវហស្ស

១២) សង្គតិៈ ឆែមប្រាជ ហោហិតេ មទើពីសិៈ សូដៃនី មក្ការ ប្រាជ ដំចៅ

- 68

LEPIHAN II

បីថា បរិមាណុត្តរោ បក្សមគ្គោយុវរាគី ॥

[illegible]

ຫຼັກສຳນຳ
LEPIHAN III

LEPIHAN III

ປຸ້ນທຳລາ ບາງກອນທຳລາບິດທິບິດທິ ບາງກອນທຳລາບິດທິບິດທິ

PRAWARTAKA PANYURATAN AWIG-AWIG DESA PAKRAMAN PANCORAN

ທາ. ປັດທະນາ

ha. Panua

໑. ທາ. ປັດທະນາ ບິດທິບິດທິ

: (1) I Nyoman Mirta.

໑. ທາ. ປັດທະນາ ສຸກະນາ

(2) I Nyoman Sunarsa.

ທາ. ປັດທະນາ

na. Patajuh

໑. ທາ. ປັດທະນາ ສຸກະນາ ບິດທິບິດທິ

: (1) I Made Suastana, SP, M.Si.

໑. ທາ. ປັດທະນາ ບິດທິບິດທິ

(2) I Putu Wirawan.

ທາ. ປັດທະນາ

ca. Panyarikan

໑. ທາ. ປັດທະນາ ສຸກະນາ ບິດທິບິດທິ

: (1) I Ketut Sukanada, S.KM, M.Kes.

໑. ທາ. ປັດທະນາ ບິດທິບິດທິ

(2) I Made Juena.

ທາ. ປັດທະນາ

ra. Patengen

໑. ທາ. ປັດທະນາ ສຸກະນາ ບິດທິບິດທິ

: (1) I Ketut Muriadi.

໑. ທາ. ປັດທະນາ ບິດທິບິດທິ

(2) I Wayan Suartana.

ທາ. ປັດທະນາ

ka. Widang Parhyangan

໑. ທາ. ປັດທະນາ ສຸກະນາ ບິດທິບິດທິ

: (1) I Komang Sunarsa.

໑. ທາ. ປັດທະນາ ບິດທິບິດທິ

(2) I Wayan Gunarsa.

໑. ທາ. ປັດທະນາ ສຸກະນາ ບິດທິບິດທິ

(3) I Wayan Kendra.

໑. ທາ. ປັດທະນາ ສຸກະນາ ບິດທິບິດທິ

(4) Drs. I Putu Sudharma.

໑. ທາ. ປັດທະນາ ສຸກະນາ ບິດທິບິດທິ

(5) I Putu Suardika.

1071

ឯក បិដក បុរាណ

da. Widang Pawongan

៖ 1071 ហិ ពុរាណ ឯក បុរាណ

: (1) I Nyoman Suraga.

1071 ហិ ពុរាណ ឯក បុរាណ

(2) I Made Sukerta.

1071 ហិ ពុរាណ ឯក បុរាណ

(3) I Made Miarda.

1071 ហិ ពុរាណ ឯក បុរាណ

(4) I Made Juena.

1071 ហិ ពុរាណ ឯក បុរាណ

(5) I Made Suarmanta.

ឯក បិដក បុរាណ

ta. Widang Palemahan

៖ 1071 ឯក បិដក បុរាណ ឯក បុរាណ

: (1) Anak Agung Aji Sutarja

1071 ហិ ឯក បិដក បុរាណ ឯក បុរាណ

(2) I Kadek Suasa.

1071 ហិ ឯក បិដក បុរាណ ឯក បុរាណ

(3) I Ketut Murka.

1071 ហិ ឯក បិដក បុរាណ ឯក បុរាណ

(4) I Ketut Suastika.